



ព្រឹទ្ធសភា

SENATE MAGAZINE

ប្រចាំខែធ្នូ



លេខ ២៣០ ឆ្នាំទី១៩ ព.ស ២៥៦៣ គ.ស ២០១៩
Issue 230 Volume 19 BC 2563 BE 2019

មាតិកា



សកម្មភាពថ្នាក់ដឹកនាំ

- គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យ និងសម្រេចរបៀបវារៈដាក់ចូលក្នុងសម័យប្រជុំលើកទី៤ ១
- ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៣ ៣
- សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញបើកអនុសំវត្ថុរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ ៥
- សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញចូលរួមជាអធិបតីភាពប្រារព្ធខួបគម្រប់៦០ឆ្នាំ នៃឱសថគីណាល់ ៨
- សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសម ១១
- សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាហ្វ្រិកប៊ីសាវូឌីត ចូលជួបសម្តែងការគួរសម ១៣
- សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអូស្ត្រាលីចូលជួបសម្តែងការគួរសម និងជម្រាបលា ១៤
- សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងជម្រាបលា ១៦
- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ១៨
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២១



សកម្មភាពគណៈកម្មការ

- ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ២២
- ព្រឹទ្ធសភាចូលរួមរៀបចំវេទិកាគម្រោងទិសដល់យុវតី ឆ្ពោះទៅភាពជាអ្នកដឹកនាំនៅខេត្តពោធិ៍សាត់ ២៤
- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ២៦
- ការងារទទួលពាក្យបណ្តឹង ៣១
- សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេស ៣១
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ៣២
- សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៣៩



សកម្មភាពអគ្គលេខាធិការដ្ឋាន

- មន្ត្រីរាជការក្របខ័ណ្ឌថ្មីទទួលបានការហ្វឹកហ្វឺនការងារសភា ៤២
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភារៀបចំសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពលើការអនុវត្តថវិកាកម្មវិធី និងការពង្រឹងអភិបាលកិច្ចលើការងារសវនកម្មផ្ទៃក្នុង ៤៣
- សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៤៤



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា

ឯកឧត្តម សុខ វិទ្យុ

ឯកឧត្តម ជួន ណា

ឯកឧត្តម គឹម ពិសិដ្ឋ

លោក ជួន សុខធី

លោក កុក វ៉ៃ

លោកស្រី ទុំ បូជល

អ្នកគ្រប់គ្រងផ្ទាល់

លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន

ការិយាល័យព័ត៌មាន

ការីកុំព្យូទ័រ

លោក វ៉ាន់ ពិសិដ្ឋ

លោក ជុំ ច័ន្ទរតនា

កញ្ញា សុខ សុជាតា

លោក យ៉ុម ឌីនណា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អធិបតីភាពក្នុងពិធីបើកអនុសំវត្ថុរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨។
ក្របក្រោយ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រគល់ពានរង្វាន់គីណាល់លើកទី៧ជូនបេក្ខជន។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិទ្យាស្ថានប្រចាំការសេចក្តី មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យ និងសម្រេចរបៀបវារៈ
ដាក់ចូលក្នុងសម័យប្រជុំលើកទី៤**



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំ

នាព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៨:០០ នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈចំនួន៣គឺ៖

១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ ទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ទៅក្នុងរបៀបវារៈ នៃ សម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤។

២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ ទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ទៅ ក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិ- កាលទី៤។

៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការ

ទី៤ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពី សហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះ- រាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០១៦ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើក ទី៤ព្រឹទ្ធសភា នីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការ- អចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំ លើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈ ដូចខាងក្រោម៖

១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨ ។

៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពី សហជីព ដែលត្រូវប្រកាស ឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ គង់ យ៉ាវីន)



ទិដ្ឋភាពប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៣



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អធិបតីភាពក្នុងការបន្តសម័យប្រជុំលើកទី៤

នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៤ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៨រូប។

អង្គប្រជុំបានដំណើរការតាមរបៀបវារៈចំនួន៣រួមមាន៖
របៀបវារៈទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងតាមគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកាដោយឈរលើគោលការណ៍



ឯកឧត្តម ឈួន ឡេង ឡើងអានរបាយការណ៍

វិគ្គារកម្មថវិកា ដែលផ្តោតលើការយកចិត្តទុកដាក់ជាពិសេសលើមនុស្ស និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល ដើម្បីឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ ដែលជាយុទ្ធសាស្ត្រ និងជាកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការទ្រទ្រង់នូវដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាលើវិថីនៃការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព ទៅមុខឥតឈប់ឈរ។ ថវិកាឆ្នាំ២០២០ ជាថវិកាយុទ្ធសាស្ត្រនៃការផ្គូផ្គងសរុប ដើម្បីទប់ទល់នឹងបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស តាមរយៈការពង្រឹងសមត្ថភាពផ្ទៃក្នុង ដោយជំរុញឱ្យបានខ្លាំងក្លានូវការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្តិភាព ស្ថិរភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខុមាលភាពជូនប្រជាជនលើមាត់ឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

សេចក្តីព្រាងច្បាប់នេះ ពាក់ព័ន្ធឡើងមាន៧ជំពូក ចែកជា ១៥មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១០៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំលើកទី៣រដ្ឋសភា នីតិកាលទី១។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧប-
នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អម-
ដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញ
មកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ
ចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

**របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់-
គ្រងឆ្នាំ២០១៨ ។**

សេចក្តីព្រាងច្បាប់នេះ បានបង្ហាញថា រាជរដ្ឋាភិបាល
កម្ពុជាសម្រេចបាននូវសូចនាករសំខាន់ៗនៃម៉ាក្រូសេដ្ឋកិច្ច
និងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ តាមការគ្រោងទុក ឬ
លើសការគ្រោងទុកថែមទៀត និងកំណើនសេដ្ឋកិច្ចក្នុង
អត្រា ៧,៥% ជាពិសេសរាជរដ្ឋាភិបាលពុំបានប្រើប្រាស់
ប្រាក់សន្សំក្នុងបញ្ជីរាជរដ្ឋាភិបាលនោះទេ ថែមទាំងសន្សំ
បាននូវអតិរេកពីការអនុវត្តថវិកាក្នុងឆ្នាំចំនួន២.៤៣៩,២
ប៊ីលានរៀលទៀត សម្រាប់ដាក់បង្កើនជាប្រាក់សន្សំបន្ថែម
សម្រាប់រួមចំណែកគាំទ្រដល់ការអនុវត្តអាទិភាពគោល-
នយោបាយផ្សេងៗទៀត របស់រាជរដ្ឋាភិបាលផងដែរ។



ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឡើងការពារសេចក្តីព្រាងច្បាប់

លើសពីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់
និងឥតងាករបស់រាជរដ្ឋាភិបាល ក្នុងការបន្តរក្សាសុខ-
សន្តិភាព ស្ថិរភាពនយោបាយ បន្តលើកស្ទួយកិត្យានុភាព
ជាតិ ការការពារបាននូវអធិបតេយ្យភាពជាតិ បូរណភាព
ទឹកដី ការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការបន្ត
រក្សាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច
និងការធានាបាននូវស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់ក្នុង
ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលដៅពន្លឿនការ
អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសការកាត់បន្ថយ
ភាពក្រីក្ររបស់ប្រជាជន។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣ជំពូក និង
២២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
អនុម័តយល់ព្រមលើកដំបូងចំនួន១០៨សំឡេង នៃចំនួន
សមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩
នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧប-
នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អម-
ដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញ
មកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ
ចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

**របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០
មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤
មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពី សហជីព ដែលត្រូវ
ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/
០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។**



ឯកឧត្តម ប្រាក់ ចំរើន ឡើងអានរបាយការណ៍



ឯកឧត្តម អ៊ិត សំហេង ឡើងការពារសេចក្តីព្រាងច្បាប់

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីកែសម្រួលបញ្ញត្តិ មាត្រាចំនួន១០ នៃច្បាប់ស្តីពី សហជីព ក្នុងគោលបំណង ធានាសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលជាចំណុចស្នូល ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃការ ផ្សារភ្ជាប់ពាណិជ្ជកម្មអន្តរជាតិទៅនឹងលក្ខខណ្ឌការងារ ដែលបានលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាក្នុងការប្រកួត ប្រជែង ទាក់ទាញវិនិយោគ និងបង្កើតការងារជូនកម្មករ និយោជិត និងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិការងាររបស់កម្មករ និយោ- ជិតស្របតាមបទដ្ឋានអន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ២មាត្រា ត្រូវ បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម

ជាលើកដំបូងចំនួន១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យ ប្រជុំលើកទី៣ រដ្ឋសភា នីតិកាលទី៦។

ឯកឧត្តម **អ៊ិត សំហេង** រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ គង់ យ៉ារីន)



ទិដ្ឋភាពសមាជិក សមាជិកាព្រឹទ្ធសភា លើកដៃអនុម័តសេចក្តីព្រាងច្បាប់

សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញបើកអនុសំវ័ន្តរមហាសន្និបាត
មន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អធិបតីភាពក្នុងពិធីបើកអនុសំវ័ន្តរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨

នាព្រឹកថ្ងៃចន្ទ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេចវិបុល-
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា និងជាព្រះរាជ
តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះ-
មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិ-
បតីភាពក្នុងពិធីបើកអនុសំវ័ន្តរមហាសន្និបាតមន្ត្រីសង្ឃ
ទូទាំងប្រទេសលើកទី២៨ នៅសាលសន្និសីទចតុមុខ។

ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ
កម្ពុជា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា
បានសម្តែងនូវបីតិសោមនស្សរីករាយ និងការរីកចម្រើនដ៏ខ្ពង់ខ្ពស់
បំផុតថ្វាយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេច
ព្រះសង្ឃនាយក ប្រធានសម្តេចព្រះសង្ឃនាយករង សម្តេច
ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ
ព្រះថេរានុគ្រូ គ្រប់ព្រះអង្គ និងជូនក្រសួងធម្មការ និង
សាសនា ដែលបានសហការរៀបចំពិធីបើកអនុសំវ័ន្តរមហា-
សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨នេះឡើង
ក្រោមបរិយាកាសរីករាយ ស្ម័គ្រស្មាល មហាសាមគ្គីភាព
ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋឱ្យ
បានរីកចម្រើន និងស្ថិតស្ថេរគង់វង្សតទៅ។

ដូចដែលឯកឧត្តម **ឆ្លោក ផន** រដ្ឋលេខាធិការប្រចាំការ
តំណាងឯកឧត្តម **ហ៊ុម សែម** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង
ធម្មការ និងសាសនា បានថ្លែងរួចហើយអំពី ភាពរីកចម្រើន
នៃវិស័យសាសនា ដែលបានមានកំណើតជាថ្មីនៅថ្ងៃព
មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន គឺបានបង្ហាញយ៉ាង
ច្បាស់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជា កំពុងតែប្រតិ-
បត្តិការងាររបស់ខ្លួនដោយរលូន នៅគ្រប់ទិសទីទូទាំង
ប្រទេស ដោយប្រកាន់ខ្ជាប់នូវការគោរពកិច្ចសហប្រតិបត្តិ-
ការ សាមគ្គីគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់ ដោយឈរលើ
គោលការណ៍គោរពគ្នា អធ្យាស្រ័យគ្នា យោគយល់គ្នា គ្រប់



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថ្លែងបើកមហាសន្និបាត



ទិដ្ឋភាពមហាសន្និបាតមន្ត្រីសង្ឃទាំងប្រទេសលើកទី២៨

កាលៈទេសៈ ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ ពិសេសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងគណៈមហានិកាយ និងធម្មយុត្តិកនិកាយផងដែរ។ ដោយឡែកចំពោះវិស័យពុទ្ធិកសិក្សាវិញ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយបានបណ្តុះបណ្តាលព្រះសង្ឃ តាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សាថែមទៀតផង។

សម្តេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍បន្តថា ទន្ទឹមនឹងនេះ ក៏មានរៀបចំកម្មវិធីនាទីព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម វគ្គបណ្តុះបណ្តាលស្តីពី តួនាទី និងភារកិច្ច អាចារ្យខ្មែរ និងកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ដែលសុទ្ធតែជាកម្មវិធីជីវិតសេសវិសាល ក្នុងការផ្សព្វផ្សាយនូវទ្រឹស្តីព្រះពុទ្ធសាសនា បញ្ញាបការអប់រំដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសប្អូនៗសិស្សានុសិស្ស ជាតុលបុត្រ តុលធីតាខ្មែរ ឱ្យជៀសផុតពីអបាយមុខ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ការជួញដូរកុមារ អំពើហិង្សាក្នុងគ្រួសារ និងជៀសផុតពីជំងឺអេដស៍ជាដើម ទាំងនេះគឺជាការរួមចំណែកដ៏ក្រៃលែងរបស់ព្រះពុទ្ធសាសនា ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិមួយប្រកបដោយចីរភាព សេចក្តីថ្លៃថ្នូរ សុខសន្តិភាព និងសម្បូរទៅដោយ

ធនធានមនុស្ស ប្រកបដោយគុណភាពពិតប្រាកដ។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចប្រធានព្រឹទ្ធសភាក៏បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះក្រសួងធម្មការ និងសាសនា ដែលសហការជាមួយនឹងសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុត្តរៈគ្រប់ព្រះអង្គ និងពុទ្ធសាសនិកគ្រប់មជ្ឈដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើន សមស្របទៅនឹងការរីកចម្រើនរបស់សង្គមជាតិ នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះដែរ សម្តេចប្រធានព្រឹទ្ធសភាពិតជាមានសេចក្តីរីករាយណាស់ ដោយបានឃើញនូវកម្លាំងមហាសាមគ្គីធម៌ដ៏ល្អប្រសើររបស់ព្រះសង្ឃទាំងពីរគណៈ និងពុទ្ធសាសនិកជនរួមសាមគ្គីគ្នា ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះមហាសង្ឃរាជ និងសម្តេចព្រះសង្ឃនាយកទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា និងការគោរពសិទ្ធិសេរីភាពគ្នាទៅវិញទៅមក រវាងព្រះពុទ្ធសាសនា និងសាសនាដទៃៗទៀត ស្របទៅនឹងការរីកចម្រើនទាំងនេះ នៅក្រោមពន្លឺនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រះពុទ្ធសាសនា នៅតែជាកម្លាំងដឹកនាំចរិយាធម៌ក្នុងសង្គម ការ

ពិគ្រោះពិភាក្សាគ្នាអំពីបញ្ហាបច្ចុប្បន្នភាព ជាកត្តាចាំបាច់
សម្រាប់អនុវត្តនាឆ្នាំបន្តបន្ទាប់ទៅខាងមុខ។

សម្តេចប្រធានព្រឹទ្ធសភាមានសេចក្តីសង្ឃឹមថា សម្តេច
ព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះរាជាគណៈ-
ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុត្តរៈ
គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃ
អង្គមហាសន្និបាតទាំងអស់ នឹងចូលរួមសហការគ្នាពិភាក្សា
ចែករំលែក ផ្លាស់ប្តូរយោបល់ ផ្តល់ចំណេះដឹង បទពិសោធន៍
របកគំហើញ និងចក្ខុវិស័យ រកឱ្យឃើញនូវចំណុចខ្លាំង និង
ចំណុចខ្សោយ ដើម្បីឱ្យអនុស្សវត្តមហាសន្និបាតមន្ត្រីសង្ឃ
ទូទាំងប្រទេសលើកទី២៨នេះ សម្រេចបាននូវគម្រោង
ផែនការ និងគោលការណ៍រួម សមតាមគោលបំណង និង
សំណូមពរដែលមហាសន្និបាតចង់បានទៅតាមប្រធានបទ
ដែលបានកំណត់ ក្នុងទិសដៅ៧ជ្រុងរចនាសម្ព័ន្ធគ្រប់គ្រង
និងដឹកនាំព្រះសង្ឃ ការងារគ្រប់គ្រងវត្តអារាម ការងារពុទ្ធិក
សិក្សា ការងារផ្សព្វផ្សាយព្រះធម៌ ព្រះវិន័យ ក៏ដូចជាការ
ចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុ-
កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦
នៃរដ្ឋសភា។

ក្នុងនាមសម្តេច ជាពុទ្ធសាសនិកជនមួយរូប សម្តេច
ប្រធានព្រឹទ្ធសភាបានសំណូមពរដល់ពុទ្ធសាសនិកជនទាំង-

អស់ មេត្តារួមគ្នាប្រតិបត្តិតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធរប
គ្រូនៃយើងឱ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ចរបស់ខ្លួន
ជាព្រះសង្ឃ ឬជាឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ព្រះ-
ពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើនរហូតគ្រប់៥.០០០ ព្រះ-
វស្សា ពីព្រោះថា ព្រះពុទ្ធសាសនារីកចម្រើន ឬចុះអស់ថយ
ដោយសារពុទ្ធបរិស័ទយើងទាំងអស់គ្នា។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ក្នុងគ្រប់កាលៈ-
ទេសៈ រាជរដ្ឋាភិបាលតែងបំពេញកាតព្វកិច្ចគោរពសិទ្ធិ-
សេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា
ដែលជាសាសនារបស់រដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជា-
ណាចក្រកម្ពុជា និងបង្កលក្ខណសម្បត្តិល្អដោយស្រួលដល់
សកម្មភាព នៃសាសនាផ្សេងៗទៀត ឱ្យមានការអភិវឌ្ឍ
ដោយចេះសហការ សាមគ្គីគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់តាម
គោលការណ៍គោរពគ្នា អធ្យាស្រ័យគ្នាយោគយល់គ្នា ដើម្បី
សាមគ្គីភាព សុខដុមនីយកម្មសាសនា ក៏ដូចជាការថែរក្សា
សាមគ្គីភាពរវាងប្រជាជន ស៊ីវិកានយោបាយ និងសណ្តាប់-
ធ្នាប់សង្គម ដោយគ្មានការរើសអើង និងការបែងចែកក្នុង
សង្គម ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និង
សាសនា។

(អត្ថបទ៖ អ៊ុក ប៊ុលីន រូបភាព៖ គង់ យ៉ារីន)



ទិដ្ឋភាពមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨

សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញចូលរួមជារងធិបតីភាព ប្រារព្ធខួបគម្រប់៦០ឆ្នាំ នៃឱសថគីណាល់



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អធិបតីភាពក្នុងពិធីប្រារព្ធខួបគម្រប់៦០ឆ្នាំ នៃឱសថគីណាល់

នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ សម្តេចវិបុលសេនា-
ភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ
កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធ
ខួបគម្រប់៦០ឆ្នាំ នៃឱសថគីណាល់ នៅសហគ្រាសផលិត
ឱសថប៉េប៉េអឹម ដែលស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌ
ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ**
ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ពិធីប្រារព្ធខួប៦០ឆ្នាំ និង
កម្មវិធីប្រគល់ពានរង្វាន់ទៅដល់ជ័យលាភី សម្រាប់ការ
ប្រកួតប្រជែងពានរង្វាន់គីណាល់លើកទី៧នេះ គឺជាមោទ-
នភាពរបស់ព្រះរាជាណាចក្រកម្ពុជាដោយសារតែជាផលិត-

ផលឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជា បង្កើតឡើង
ដោយជនជាតិខ្មែរ និងដើម្បីសុខភាពរបស់ប្រជាជនខ្មែរ។
ជាមួយគ្នានេះ អ្វីដែលពិសេសនោះ និងធ្វើឱ្យកោតសរសើរ
បំផុតនោះ គឺការផ្តល់តម្លៃដល់ការងារស្រាវជ្រាវ គំនិតច្នៃ
ប្រឌិត និងការលើកតម្លៃសហគ្រាសតាមរយៈការផ្តល់
ពានរង្វាន់គីណាល់ ទៅដល់ក្រុមៗនិស្សិតផ្នែកពេទ្យ។
ដោយសារតែការផ្តល់តម្លៃលើការខិតខំស្រាវជ្រាវ ច្នៃប្រឌិត
បែបនេះហើយ ទើបឱ្យលោកឱសថបណ្ឌិត **ភុក សុខគឹម**
ឈានទៅបង្កើតថ្នាំពេទ្យបំបាត់ការឈឺចាប់លើកដំបូងបង្អស់
នៅព្រះរាជាណាចក្រកម្ពុជា កាលពី៦០ឆ្នាំមុន។

សម្តេចប្រធានព្រឹទ្ធសភាបាននិយាយថា ឱសថគីណាល់



ទិដ្ឋភាពក្នុងពិធីប្រារព្ធខួបគម្រប់៦០ឆ្នាំ នៃឱសថគីណាល់



លោកឱសថបណ្ឌិត កុក សុខគឹម ឡើងអានរបាយការណ៍



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញថ្លែងសុន្ទរកថា

របស់កម្ពុជា គឺជាថ្នាំបំបាត់ការឈឺចាប់ ដែលមានវត្តមានលើទីផ្សារអន្តរជាតិជាច្រើនឆ្នាំមុនគេ គឺមុនពេលដែលក្រុមហ៊ុនសហគ្រាសផលិតឱសថធំៗ នៅលើពិភពលោកអាចផលិតបាន និងបានដាក់លក់នៅលើទីផ្សារអន្តរជាតិផងដែរ។ ភាពជោគជ័យនៃគំនិតបង្កើតថ្មីរបស់លោកឱសថបណ្ឌិត **កុក សុខគឹម** គឺជាកត្តាបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុនសហគ្រាសឱសថរបស់ព្រះរាជាណាចក្រកម្ពុជា ក៏មានលទ្ធភាពបង្កើតអ្វីដែលថ្មីសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ពិភពលោក គឺមិនមែនតែក្រុមហ៊ុនធំៗនោះទេ ដែលអាចបង្កើតអ្វីដែលថ្មីៗបាន។ កត្តាជោគជ័យរបស់លោកឱសថបណ្ឌិត **កុក សុខគឹម** ក៏បានបង្ហាញផងដែរថា ការផ្សារភ្ជាប់ចំណេះដឹងដែលទទួលបានពីសាលា ទៅនឹងគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន និងសមត្ថភាពក្នុងការបង្កើត និងគ្រប់-

គ្រងសហគ្រាសមួយ ជាគន្លឹះសំខាន់ណាស់ ដើម្បីឈានទៅបង្កើតផលិតផលដែលអាចចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមពិតប្រាកដ។

សម្តេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា មូលធនមនុស្ស និងធនធានមនុស្ស គឺមានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ក៏ប៉ុន្តែគួរឱ្យសោកស្តាយបំផុតដែលខ្មែរក្រហម បានកាប់សម្លាប់បញ្ឈប់នូវស្ទើរតែទាំងអស់ និងបានបន្សល់ទុកនូវស្នាមដំបៅដ៏ជ្រៅសម្រាប់ប្រទេសជាតិរហូតមកទល់ពេលនេះ ដែលធ្វើឱ្យជួបការលំបាកក្នុងការប្រកួតប្រជែងសេដ្ឋកិច្ចនៅលើឆាកអន្តរជាតិ ក្នុងបរិបទនៃសាកលភាវូបនីយកម្មបច្ចុប្បន្ននេះ។ យ៉ាងណាមិញ បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ បើគ្មានឈមករា គឺគ្មានអ្វីៗទាំងអស់នៅពេលនេះ ហើយការខិតខំប្រឹងប្រែងរបស់រាជ-



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថតរូបអនុស្សាវរីយ៍ជាមួយនឹងបេក្ខជនប្រកួតដណ្តើមពានរង្វាន់គឺណាល់លើកទី៧



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញកាត់ខ្សែប្រារព្ធខួបគម្រប់៦០ឆ្នាំ នៃឱសថគីណាល់

រដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព បានអនុញ្ញាតឱ្យធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាប្រចាំឆ្នាំប្រមាណ៧% ក្នុងរយៈពេលជាង២ទស្សវត្សរ៍ចុងក្រោយ និងបានកែប្រែមុខមាត់ប្រទេសជាតិជាថ្មីគួរជាទីមោទនៈ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ ត្រូវចាប់យកឱកាសនេះឱ្យបាន ហើយវាជាអ្វីដែលរាជរដ្ឋាភិបាលកំពុងតែធ្វើ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សទាំងផ្នែកវិជ្ជាជីវៈ ក៏ដូចជាផ្នែកស្រាវជ្រាវ ពីព្រោះប្រទេសជាតិត្រូវការធនធានទាំងនេះ ដើម្បីអាចរក្សាសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ច នៅលើឆាកអន្តរជាតិតទៅទៀតបាន។

សម្តេចប្រធានព្រឹទ្ធសភាបានមានប្រសាសន៍បន្តថា ប្រទេសជាតិកំពុងត្រូវការយុវជនជាទីបំផុតក្នុងការចូលរួមអភិវឌ្ឍប្រទេស ដែលចាប់អារម្មណ៍លើការងារស្រាវជ្រាវដើម្បីបង្កើតអ្វីមួយដែលថ្មីនៅក្នុងវិស័យឧស្សាហកម្ម ដែលជាចំណុចសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះដែរ ពានរង្វាន់គីណាល់ និងពានរង្វាន់ Thnot d'or សម្រាប់ការងារស្រាវជ្រាវផ្នែកក្សេត្រសាស្ត្រ និងការផលិតចំណីអាហារ ដែលបង្កើតឡើងដោយ ក្រុមហ៊ុនសហគ្រាសប៉េប៉េអ៊ីមខនហ្វីរេល គឺជាការលើកទឹកចិត្តដល់ក្មួយៗយុវនិស្សិតឱ្យចូលរួមធ្វើការងារស្រាវជ្រាវ និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។

ក្នុងឱកាសខួបលើកទី៦០នៃឱសថគីណាល់នេះ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការកោតសរសើរ ដល់



សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញទស្សនាខ្សែសង្វាក់ផលិតកម្ម



សម្តេចប្រធានព្រឹទ្ធសភា

សហការីទាំងអស់របស់សហគ្រាសផលិតឱសថប៉េប៉េអ៊ីម និងក្រុមហ៊ុនខនហ្វីរេល ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន សហគ្រាស និងចំពោះការចូលរួមចំណែកអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព ការចុះសម្រុងគ្នា និងចំពោះការកសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។

(អត្ថបទ៖ អ៊ុក ប៉ូលីន រូបភាព៖ គង់ យ៉ារីន)

សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប
ចូលជួបសម្តែងការគួរសម



លោកជំទាវ Carmen Moreno និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩:០០ នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងការអបអរសាទរ និងស្វាគមន៍ចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា សម្តេចប្រធានព្រឹទ្ធសភាសង្ឃឹមថាលោកជំទាវនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ-

ប្រតិបត្តិការលើគ្រប់វិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប កាន់តែល្អប្រសើរឡើងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា និងប្រជាជននៃសហភាពអឺរ៉ុប ទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។

នៅក្នុងឱកាសនោះ លោកជំទាវ Carmen Moreno បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសមនាពេលនេះ។

លោកជំទាវ Carmen Moreno បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ តាមរយៈការរីកចម្រើននេះប្រទេសកម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនដែលកសាងប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះលោកជំទាវបានកោតសរសើរចំពោះការកំណែទម្រង់ជាច្រើន និងទទួលបានលទ្ធផលយ៉ាងច្រើនសន្លឹកសន្លាប់។

លោកជំទាវ Carmen Moreno បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលព្រឹទ្ធសភា រដ្ឋសភា ជាមួយនឹងសហភាពអឺរ៉ុបយ៉ាងជិតស្និទ្ធ។



ទិដ្ឋភាពក្នុងជំនួបសវនាការ

ក្នុងនោះ លោកជំទាវបានប្តេជ្ញាចិត្ត នឹងគាំទ្រនូវគោល-
នយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាព្រឹទ្ធសភា និង
រដ្ឋសភាផងដែរ។ លោកជំទាវបានសន្យាជួយជំរុញឱ្យវិនិ-
យោគិនអីរ៉ុបបន្ថែមទៀត មកវិនិយោគនៅប្រទេសកម្ពុជា។
លោកជំទាវបានកោតសរសើរចំពោះព្រឹទ្ធសភា ដែលបាន
ពិនិត្យ ឱ្យយោបល់ច្បាប់ជាច្រើន និងបាននាំមុខក្នុងការចុះ
មូលដ្ឋាន ដើម្បីផ្សព្វផ្សាយច្បាប់ ពន្យល់អំពីច្បាប់ឱ្យប្រជា-
ពលរដ្ឋបានយល់ និងមានជំនឿជឿជាក់លើការអភិវឌ្ឍ និង
គោលនយោបាយថ្នាក់ជាតិ។

លោកជំទាវ Carmen Moreno បានបញ្ជាក់ថា តាមរយៈ
បេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រ
កម្ពុជា លោកជំទាវនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង
មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល ព្រឹទ្ធ-
សភា រដ្ឋសភា ជាមួយនឹងសហភាពអឺរ៉ុប ឱ្យកាន់តែល្អ
ប្រសើរថែមទៀត។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា
បានបញ្ជាក់ថា ប្រទេសកម្ពុជា និងសហភាពអឺរ៉ុប បានភ្ជាប់
ទំនាក់ទំនងការទូត នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៤។ ចាប់
តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតមក ចំណងមិត្តភាព និង
កិច្ចសហប្រតិបត្តិការ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់។

ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងក្នុងនាម
សម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណ
ចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ហិរញ្ញប្បទានសហ-
ប្រតិបត្តិការឥតសំណង លើផែនការអភិវឌ្ឍយុទ្ធសាស្ត្រ-
ជាតិ វិស័យសេដ្ឋកិច្ច សង្គម សម្របសម្រួលពាណិជ្ជកម្ម
ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល និងវិស័យជាច្រើន
ទៀត។ ជាមួយគ្នានេះ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាង
ប្រទេសកម្ពុជា និងសហភាពអឺរ៉ុប មានការកើនឡើង។ តាម
រយៈពេលយូរសហប្រតិបត្តិការអភិវឌ្ឍរបស់សហភាពអឺរ៉ុប
សម្រាប់កម្ពុជា និងទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា
និងសហភាពអឺរ៉ុប បានរួមចំណែកលើកកម្ពស់កំណើន

សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាបានស្នើលោកជំទាវ Carmen
Moreno ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគ និង
អ្នកទេសចរសហភាពអឺរ៉ុប មកបណ្តាក់ទុនវិនិយោគ និង
ធ្វើទេសចរ ឱ្យកាន់តែច្រើនបន្ថែមទៀត នៅព្រះរាជាណា-
ចក្រកម្ពុជា។ ប្រទេសកម្ពុជាបាននឹងកំពុងខិតខំកែសម្រួល
និងកាត់បន្ថយនីតិវិធីផ្ទៃក្នុងរបស់ខ្លួន ដើម្បីសម្រួលដល់
អ្នកវិនិយោគឱ្យមានភាពងាយស្រួល។ ទន្ទឹមនេះ ប្រទេស
កម្ពុជាមានតំបន់មណ្ឌលវប្បធម៌ជាច្រើនកន្លែង និង
តំបន់អេកូទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទាក់ទាញ
ភ្ញៀវទេសចរ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភា
រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នជាតិ នៃព្រះរា-
ជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិ-
បត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកជំទាវឯកអគ្គរដ្ឋទូត ក៏
ដូចជាប្រតិភូសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ដើម្បីលើកកម្ពស់ទំនាក់ទំនង និងមានផលប្រយោជន៍ដ៏
ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។


សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនលោកជំទាវ
ឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគ-
ជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ាវិន)



ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចក្ខុបអនុស្សាវរីយ៍ជាមួយសម្តេចប្រធានព្រឹទ្ធសភា

សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ចូលជួបសម្តែងការគួរសម



ឯកឧត្តម Saud F.M. Al Suwelim និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩:០០ នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូត Saud F.M. Al Suwelim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម Saud F.M. Al Suwelim បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកអគ្គរាជទូតបានចូលជួបសម្តែងការគួរសមនាពេលនេះ។

ឯកឧត្តម Saud F.M. Al Suwelim បានជម្រាបសម្តេចប្រធានព្រឹទ្ធសភាអំពី គោលបំណងរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គឺចង់ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា ដោយឯកឧត្តមបានមើលឃើញថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ តាមរយៈការរីកចម្រើននេះ ប្រទេសកម្ពុជានឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនដែលកសាងប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឆ្លៀតឱកាសនេះ ឯកឧត្តម Saud F.M. Al Suwelim បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅពេលវេលាសមស្របណាមួយ។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ ក៏ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានស្នើឯកឧត្តមឯកអគ្គរាជទូត ជំរុញឱ្យអ្នកទេសចរអារ៉ាប៊ីសាអូឌីតមកទស្សនាកម្ពុជា ឱ្យកាន់តែច្រើន និងជួយចលនាលើកទឹកចិត្តអ្នកវិនិយោគអារ៉ាប៊ីសាអូឌីតមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនេះ ប្រទេសកម្ពុជាមានតំបន់មណ្ឌលវប្បធម៌ និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទាក់ទាញភ្ញៀវទេសចរ ជាពិសេសទំហំសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចម្រើនឈរលំជាប់ល្អនៅក្នុងតំបន់អាស៊ាននេះ។

តាមរយៈឯកឧត្តមឯកអគ្គរាជទូត សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំធ្វើការសួរសុខទុក្ខដោយសេចក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីសម្តេច ជូនចំពោះឯកឧត្តមប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់របស់អារ៉ាប៊ីសាអូឌីត។ ជាមួយគ្នានេះ សម្តេចបានសន្យាថា នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមប្រឹក្សាពិគ្រោះយោបល់ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បីរួមចំណែកដល់ការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរាជទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ាវីន)



ឯកឧត្តម Saud F.M. Al Suwelim ចិត្តប្រអនុស្សាវរីយ៍ជាមួយសម្តេចប្រធានព្រឹទ្ធសភា

សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអូស្ត្រាលី
ចូលជួបសម្តែងការគួរសម និងជម្រាបលា



លោកជំទាវ Angela Corcoran និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ចូលជួបសម្តែង ការគួរសម និងជម្រាបលា។

ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និង ខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បាន វាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោកជំទាវនៅ ព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភាបាន កត់សម្គាល់ឃើញថា លោកជំទាវ និងស្ថានទូត នៃប្រទេស អូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា មានកិច្ចសហប្រតិ-

បត្តិការ និងទំនាក់ទំនងល្អជាមួយនឹងថ្នាក់ដឹកនាំ មន្ត្រីគ្រប់ លំដាប់ថ្នាក់ និងជាមួយនឹងក្រសួង ស្ថាប័ន ជាពិសេស ជាមួយនឹងប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ បានខិតខំរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហ- ប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យទទួល បានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។

នៅក្នុងឱកាសនោះ លោកជំទាវ Angela Corcoran បាន ថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសម និង ជម្រាបលានាពេលនេះ។

លោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាបសម្តេចប្រធាន ព្រឹទ្ធសភាថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រទេស ទាំងពីរមានតាំងពីយូរលង់ណាស់មកហើយ មកដល់ ពេលនេះមានរយៈពេល៦៧ឆ្នាំ។ តាមរយៈទំនាក់ទំនង នេះ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការលើវិស័យ ជាច្រើនដូចជា៖ វិស័យការពារជាតិ ពាណិជ្ជកម្ម អប់រំ ជា ពិសេសទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ត្រូវបាន ពង្រឹង និងពង្រីកកាន់តែរឹងមាំថែមទៀត។

លោកជំទាវឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ក្នុងអំឡុង ពេលបេសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណា-



ទិដ្ឋភាពក្នុងជំនួបសវនាការ

ចក្រកម្ពុជា លោកជំទាវទទួលបានជោគជ័យក៏ដោយសារ មានការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ ស្ថាប័នជាតិ ។ ជាមួយគ្នានេះ លោកជំទាវ បានវាយតម្លៃ ខ្ពស់ចំពោះប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ហើយលោកជំទាវនឹងជម្រាបទៅឯកអគ្គ- រដ្ឋទូតអូស្ត្រាលីថ្មី ដើម្បីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការ និងជួយគាំទ្ររាជរដ្ឋាភិបាល កម្ពុជាបន្តទៅទៀត។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ ដោយមើលឃើញនូវទំនាក់- ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចបានថ្លែង អំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាជន និងរដ្ឋាភិ- បាលអូស្ត្រាលី ដែលបានជួយអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ កម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ការលើកវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម កសិកម្ម នេសាទ ធនធាន- ទឹក អប់រំ សុខាភិបាល ព្រមទាំងបានផ្តល់អាហារូបករណ៍ សម្រាប់និស្សិត និងមន្ត្រីរាជការកម្ពុជាទៅសិក្សានៅប្រទេស អូស្ត្រាលី ដែលបច្ចុប្បន្ននេះមាននិស្សិតជាងពីរពាន់នាក់ ដែលកំពុងសិក្សានៅប្រទេសអូស្ត្រាលី។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ទោះបីលោក ជំទាវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា

និងទៅបំពេញភារកិច្ចថ្មីក៏ដោយ សម្តេចបានស្នើសុំឱ្យលោក ជំទាវឯកអគ្គរដ្ឋទូតជួយចលនា និងលើកទឹកចិត្តអ្នកវិនិ- យោគមកបណ្តាក់ទុនវិនិយោគ និងអ្នកទេសចរអូស្ត្រាលី មកទេសចរណ៍នៅប្រទេសកម្ពុជាឱ្យកាន់តែច្រើនបន្ថែម ទៀត។ ប្រទេសកម្ពុជាបាននឹងកំពុងខិតខំកែសម្រួល និង កាត់បន្ថយនីតិវិធីផ្ទៃក្នុងរបស់ខ្លួន ដើម្បីសម្រួលដល់អ្នកវិនិ- យោគឱ្យមានភាពងាយស្រួល។ ទន្ទឹមនេះ កម្ពុជាមានតំបន់ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រជាច្រើនកន្លែង និងតំបន់ អេកូទេសចរណ៍ជាច្រើនកន្លែង សម្រាប់ទាក់ទាញភ្ញៀវ ទេសចរ។ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេច ប្រធានព្រឹទ្ធសភា សូមផ្តាំធ្វើនូវការសាកសួរសុខទុក្ខចំពោះ ឯកឧត្តមប្រធានព្រឹទ្ធសភាអូស្ត្រាលី ប្រកបដោយសេចក្តី គោរពនឹករលឹក និងរាប់អានដ៏ជ្រាលជ្រៅបំផុត។ ក្នុងនាម ព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានត្រៀមខ្លួន ជាស្រេច ដើម្បីសហប្រតិបត្តិការជាមួយនឹងឯកអគ្គរដ្ឋទូត ថ្មី និងស្ថានទូតនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រ- កម្ពុជា ដើម្បីរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្ត- ភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនលោកជំទាវ ឯកអគ្គរដ្ឋទូត អញ្ជើញទៅបំពេញភារកិច្ចថ្មី សូមឱ្យទទួល បាននូវសុខភាពល្អ និងជ័យជម្នះ។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ាវីន)



ឯកអគ្គរដ្ឋទូត និងមន្ត្រីស្ថានទូតអូស្ត្រាលី ចក្រកម្ពុជាជាមួយសម្តេចប្រធានព្រឹទ្ធសភា

សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកឧត្តម
នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងជម្រាបលា



ឯកឧត្តម អាមយ៉ាត អាលី ស្យា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៩:០០នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម **អាមយ៉ាត អាលី ស្យា** (Amjad Ali sher) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម **អាមយ៉ាត អាលី ស្យា** បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តម បានចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា បេសកកម្ម

ការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល៦ឆ្នាំកន្លះនេះ បានទទួលនូវបទពិសោធន៍ល្អៗជាច្រើន និងទទួលបានជោគជ័យ អាស្រ័យដោយមានការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ក្រសួងស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងអំពី ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន មកកាន់ព្រះរាជាណាចក្រកម្ពុជាចំនួន៣លើក ជាពិសេសបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ នៅកម្ពុជា ហើយក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនេះ ឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក៏បានជួបសវនាការជាមួយនឹងសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រីផងដែរ។ ជាមួយគ្នានេះ ក៏មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានជាច្រើនលើកផងដែរ។ ហើយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប៉ាគីស្ថានបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការសភា។ អនុស្សរណៈយោគយល់គ្នានេះ បានរួមចំណែកបន្ថែមដល់ការរីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ។ អ្វីដែលលេចធ្លោនោះ គឺឯកឧត្តម



ទិដ្ឋភាពក្នុងជំនួបសវនាការ

ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានធ្វើលិខិតអញ្ជើញសម្តេច វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋ អ៊ីស្លាមប៉ាគីស្ថាននាពេលវេលាសមស្របណាមួយ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីឯកឧត្តម បញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាក៏ដោយ ក៏ឯកឧត្តមនៅតែខិតខំបន្តជួយជំរុញលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការខាងនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ក្នុងនោះ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន គឺជាមិត្តរបស់ ព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងពង្រីក និងពូនជ្រំបន្ថែម ទៀត។

ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និង ខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បាន វាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម **អាយ៉ាត អាលី ស្ស៊ី** នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។ សម្តេច ប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា ឯកឧត្តម និង ស្ថានទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា មាន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងថ្នាក់ ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានរួមចំណែកយ៉ាងសកម្មក្នុងការ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រជាជន និងប្រទេសទាំងពីរ ជាពិសេសការលើកស្ទួយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលនាំមកនូវផលប្រយោជន៍ ដ៏ធំធេងឱ្យគ្នាទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដល់ រដ្ឋាភិបាលប៉ាគីស្ថាន ដែលបានបញ្ជូនអ្នកសង្កេតការណ៍ មកចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា កាលពីឆ្នាំ២០១៨។ ជាមួយ គ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏បានធ្វើលិខិត

អបអរសាទរជូនសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះ ជ័យជម្នះនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា។

ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែង អំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានធ្វើកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងព្រឹទ្ធសភា កម្ពុជា ជាពិសេសជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែ ជិតស្និទ្ធរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាប៉ាគីស្ថាន។

ជាការឆ្លើយតបចំពោះការអញ្ជើញសម្តេចទៅបំពេញ ទស្សនកិច្ចនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន សម្តេច ប្រធានព្រឹទ្ធសភានឹងរកពេលវេលាសមស្របណាមួយ ដើម្បីទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច ប្រធានព្រឹទ្ធសភាបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងឯកអគ្គរដ្ឋទូតថ្មី និងស្ថានទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រ កម្ពុជា ដើម្បីរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។


សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនឯកឧត្តម ឯកអគ្គរដ្ឋទូត សូមឱ្យទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចថ្មីៗ។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ាវីន)



ឯកឧត្តម អាយ៉ាត អាលី ស្ស៊ី ថតរូបអនុស្សាវរីយ៍ជាមួយសម្តេចប្រធានព្រឹទ្ធសភា

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ
នៃសាធារណរដ្ឋសង្គមនិយមវៀតណាម



ឯកឧត្តម ជឿង ហ៊ីប៊ីញ និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នាសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៤:១៥ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម **ជឿង ហ៊ីប៊ីញ** (Truong Hoa Binh) ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ពិតជាបានរួមចំណែកនូវការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

នៅក្នុងឱកាសនោះ ឯកឧត្តម **ជឿង ហ៊ីប៊ីញ** បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពី ជំនួបរវាងឯកឧត្តម និងសម្តេចនាយករដ្ឋមន្ត្រី ព្រមទាំងជំនួបជាមួយនឹងលោកជំទាវកិត្តិសង្គហបណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ **ឃួន សុដារី** ប្រធានស្តីទីរដ្ឋសភា។ ជាមួយគ្នានេះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្តើសរសុខទុក្ខ

ពីឯកឧត្តមអគ្គលេខាធិការមជ្ឈិមបក្ស និងលោកជំទាវប្រធានរដ្ឋវៀតណាម ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងការផ្តាំផ្តើសរសុខទុក្ខពីលោកជំទាវប្រធានរដ្ឋសភាវៀតណាម ជូនចំពោះសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ព្រមទាំងសូមអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលវេលាសមស្របណាមួយ។

ឯកឧត្តម **ជឿង ហ៊ីប៊ីញ** បានបញ្ជាក់ថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា គឺជាចំណងមិត្តភាពមិនអាចកាត់ផ្តាច់ពីគ្នាបាន នឹងត្រូវបានពូនពង្រីកជំនាន់ ជាពិសេសប្រទេសទាំងពីរ ធ្លាប់បានកៀកស្មាគ្នាតស៊ូប្រឆាំងពួកអណានិគមនិយម ពួកចក្រពត្តិនិយម និងពួកប្រល័យពូជសាសន៍ដើម្បីឯករាជ្យជាតិរៀងៗខ្លួន។ បច្ចុប្បន្ននេះប្រទេសទាំងពីរកំពុងប្រកៀកស្មាគ្នាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ហើយចំណងទាក់ទងជាប្រពៃណីដ៏ល្អប្រសើរនេះត្រូវបានចាត់ទុកជាមរតកដ៏មានតម្លៃបំផុតសម្រាប់អ្នកជំនាន់ក្រោយៗទៀត។

ឯកឧត្តម **ជឿង ហ៊ីប៊ីញ** បានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការអភិវឌ្ឍឥតឈប់ឈរគួរជាទីមោទនៈ។ ក្នុងនោះ ឯកឧត្តមបានអបអរសាទរចំពោះប្រទេសកម្ពុជា មានការអភិវឌ្ឍ និងមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ដែលកំណើនសេដ្ឋកិច្ចក្នុងរង្វង់អត្រា៧,៥% ក្នុងមួយឆ្នាំ។

ឯកឧត្តម **ជឿង ហ៊ីប៊ីញ** បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពី សភាពការណ៍ និងការអភិវឌ្ឍរបស់ប្រទេសវៀតណាម ក្នុងនោះសេដ្ឋកិច្ចប្រទេសវៀតណាមមានការកើនឡើងប្រមាណ៧% ហើយអតិផរណាមានប្រមាណ២,៥% ក្នុងមួយឆ្នាំ។ ចំពោះពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា អាចឈានទៅដល់តាមការកំណត់៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅ

ឆ្នាំ២០១៩នេះ។ ក្នុងវិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរបានយកចិត្តទុកដាក់ ជាពិសេសនៅតំបន់តាមព្រំដែន ដែលមិនគ្រាន់តែនាំមកនូវអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងកសាងតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

ឯកឧត្តម **ជឿន ហ៊ុនម៉ីញ** បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសន្តិសុខ ការពារជាតិ ប្រឆាំងអំពើពុករលួយ ការជួញដូរគ្រឿងញៀន ការកែលម្អខាងកិច្ចការរដ្ឋបាល និងច្បាប់ ប្រកបដោយភាពទំនើបកម្ម ដើម្បីកសាងប្រទេសទៅជានីតិរដ្ឋ។ នៅឆ្នាំ២០២០ខាងមុខនេះ ប្រទេសវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ។ ក្នុងន័យនេះឯកឧត្តមបានស្នើសុំឱ្យប្រទេសកម្ពុជាគាំទ្រ និងសហការគ្នាធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត។

ឯកឧត្តម **ជឿន ហ៊ុនម៉ីញ** បានបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងគ្នា ដើម្បីធ្វើយ៉ាងណាសហការជាមួយនឹងគ្នាឱ្យបានល្អប្រសើរឡើងថែមទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម **ជឿន ហ៊ុនម៉ីញ** ដែលថ្លែងសរសើរអំពី ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេស

ទាំងពីរ ក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចបានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានឃើញនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនឥតឈប់ឈរ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា រាជធានី និងខេត្តចំនួន១៩ នៃប្រទេសកម្ពុជា បានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរាជធានី និងខេត្តចំនួន២៤ នៃប្រទេសវៀតណាម ហើយក្នុងនោះ ការចងសម្ព័ន្ធមេត្រីភាពនៅតាមព្រំដែនបានបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្ម ការធ្វើទេសចរណ៍ និងការទៅពិនិត្យ និងព្យាបាលជំងឺ។ សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពជាមួយនឹងប្រសាសន៍របស់ឯកឧត្តម **ជឿន ហ៊ុនម៉ីញ** គឺការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅឆ្នាំ២០១៨ សម្រេចបាន ៤,៧ ប៊ីលានដុល្លារអាមេរិក ហើយនៅឆ្នាំ២០១៩ អាចកើនឡើងជាង៥ប៊ីលានដុល្លារអាមេរិក។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាសូមអបអរសាទរចំពោះរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានបោះបង្គោលព្រំដែនគោក និងបង្គោលខណ្ឌសីមា សម្រេចបានប្រមាណ៨៤%។ រដ្ឋាភិបាល នៃប្រទេសទាំងពីរបានចុះហត្ថលេខាទទួលស្គាល់ ហើយប្រទេសកម្ពុជាបានបន្តនីតិវិធីស្របតាមរដ្ឋធម្មនុញ្ញ ហើយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរួចហើយ



គណៈប្រតិភូវៀតណាម សមាជិកព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាចូលរួមក្នុងជំនួបសវនាការ



ទិដ្ឋភាពក្នុងជំនួបសវនាការ

ផងដែរ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានលើក
ទឹកចិត្តដល់រដ្ឋាភិបាល នៃប្រទេសទាំងពីរ បន្តពិភាក្សាគ្នា
ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ដើម្បី
បោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមា ឱ្យបានឆាប់
បំផុតតាមអ្វីដែលអាចធ្វើបាន ក្នុងគោលបំណងកសាងខ្សែ
ព្រំដែនគោករវាងប្រទេសទាំងពីរឱ្យក្លាយទៅជាព្រំដែន
សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដើម្បី
ទុកជាមរតកសម្រាប់កូនចៅទាំងជំនាន់នេះ និងជំនាន់
ក្រោយតរៀងទៅ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះ
លោកជំទាវប្រធានរដ្ឋសភារៀតណាម ដែលបានផ្តាំធ្វើ
សួរសុខទុក្ខសម្តេច និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ព្រឹទ្ធសភា
កម្ពុជា។ សម្តេចក៏បានជម្រាបជូនឯកឧត្តម **ឡឺង ហ៊ាវប៊ីញ**
ថា ព្រឹទ្ធសភាកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អ
ជាមួយនឹងរដ្ឋសភារៀតណាម ទាំងក្នុងទំនាក់ទំនងទ្វេភាគី
ក៏ដូចជាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចប្រធាន
ព្រឹទ្ធសភាបានថ្លែងអំណរគុណ និងជឿជាក់ជានិច្ចចំពោះ
បក្ស រដ្ឋ និងប្រជាជនរៀតណាម ដែលតែងតែជួយឧបត្ថម្ភ
គាំទ្រយ៉ាងជំនឿដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជន
កម្ពុជា ក្នុងគ្រប់ដំណាក់កាល។ ប្រទេសកម្ពុជាប្តេជ្ញាបន្ត
ពង្រឹងពង្រីក មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ
រវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ
ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត តាមពាក្យស្លោក
អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការ

លើគ្រប់វិស័យ និងយូរអង្វែង។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរ
ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនរៀតណាមសម្រេច
បាននាពេលកន្លងមក ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់បក្ស
កុម្មុយនីស្តរៀតណាម និងសូមប្រសិទ្ធពររបក្ស រដ្ឋាភិបាល
កងទ័ព និងប្រជាជនរៀតណាម បន្តដឹកនាំសម្រេចបាន
ជ័យជម្នះ ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងកសាងប្រទេសរៀត-
ណាម ជាប្រទេសឧស្សាហកម្មរៀនលឿន ស្របតាមទិស
ដៅដែលមហាសន្និបាតលើកទី១២ របស់បក្សកុម្មុយនីស្ត
រៀតណាមបានកំណត់។

សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនឯកឧត្តម
និងគណៈប្រតិភូស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ច ជា
ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានសុខភាពល្អ
បរិបូរណ៍ និងទទួលបានជ័យជម្នះ។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ គង់ យ៉ារិន)



ឯកឧត្តម ឡឺង ហ៊ាវប៊ីញ ថតរូបអនុស្សាវរីយ៍ជាមួយសម្តេចប្រធានព្រឹទ្ធសភា

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេរសំណាលាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចវិបុល-
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា និងសមាជិក
សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងព្រះរាជពិធី
ថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្តេចរាជបុត្រីព្រះវៀម
នរោត្តម បុប្ផាទេវី «ទេពនាងវង្សីងក» ក្រោមព្រះរាជា-
ធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច
ព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃ
ព្រះរាជាណាចក្រកម្ពុជា នៅមុខវត្តបទុមវតីរាជវារាម ក្នុង
ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



✽ រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃ
ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់គ្រឿងឥស្ស-
រិយយស និងមេដាយការងារ ជូនថ្នាក់ដឹកនាំ និងមន្ត្រីចំនួន
២៦៧រូប ដែលខិតខំបំពេញការងារមានស្មារតីល្អក្នុងការ
បំពេញភារកិច្ចបម្រើជាតិមាតុភូមិ នាពេលកន្លងទៅ។



✽ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេចវិបុល-
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា បានទទួលជួបសំណេរសំណាលា និងទទួល
ទានអាហារថ្ងៃត្រង់ ជាមួយនឹងអតីតយុទ្ធជន យុទ្ធនារី ភូមិ
ភាគឦសាន នៅវិមានព្រឹទ្ធសភា។



✽ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម **ស៊ីម
ភា** អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម **ទេព ចន** អនុ-
ប្រធានទី២ព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធ-
សភា បានអញ្ជើញចូលរួមក្នុងអង្គមីឡិញអបអរសាទរខួប
អនុស្សាវរីយលើកទី៤១ទិវាកំណើតរណសិរ្សសាមគ្គីអភិ-
វឌ្ឍមាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ - ២ធ្នូ ២០១៩) ក្រោម
អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី
ហេង សំរិទ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
និងជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា
នៅសាលសន្និសីទចតុមុខ។



ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ជួបសំណេះសំណាលជាមួយនិង ក្រុមប្រឹក្សាឃុំ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង



លោកជំទាវ មាន សំអាន សំណេះសំណាលជាមួយនិងក្រុមប្រឹក្សាឃុំ

កាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយលោកជំទាវ **មាន សំអាន** ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនិងក្រុមប្រឹក្សាស្រុក អភិបាល នៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ស្ទឹងឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ ក្នុងស្រុកពោធិ៍រៀង និងស្រុកពាមជរ ខេត្តព្រៃវែង។

បន្ទាប់ពីលោកអភិបាលស្រុកពោធិ៍រៀង និងស្រុកពាមជរ បានធ្វើសេចក្តីរាយការណ៍អំពី ស្ថានភាពទូទៅ និងសមិទ្ធផលការងាររបស់ស្រុកដែលសម្រេចបានរួចមកលោកជំទាវ **មាន សំអាន** បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកពោធិ៍រៀង និងស្រុកពាមជរ ដែលបានយកអស់ប្រាជ្ញាស្មារតី និងកម្លាំងកាយចិត្ត ក្នុងការបំពេញ

ភារកិច្ចបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ឱ្យសម្រេចបានជោគជ័យជាច្រើននាពេលកន្លងទៅនេះ ដើម្បីធានានូវភាពជឿជាក់ពីប្រជាពលរដ្ឋ តាមរយៈការពង្រឹងពង្រីកនូវការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ ចំពោះបញ្ហាប្រឈម និងសំណូមពរដែលក្រុមប្រឹក្សាឃុំនីមួយៗ បានលើកឡើង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នឹងរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យពិចារណានិងចាត់វិធានការដោះស្រាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។

លោកជំទាវ **មាន សំអាន** បានជម្រាបជូនអាជ្ញាធរស្រុកទាំងពីរថា សមាជិកព្រឹទ្ធសភាតំណាងឱ្យសិទ្ធិ និងផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាម្ចាស់



ទិដ្ឋភាពក្នុងពិធីសំណេះសំណាល



ឯកឧត្តម គឹម ឆា និងឯកឧត្តម ម៉ែន ស៊ីផាន ក្នុងពិធីសំណេះសំណាល

ឆ្នោតក្នុងភូមិភាគទាំង៨ និងជាតំណាងឱ្យផលប្រយោជន៍ប្រជាជាតិខ្មែរទាំងមូល។ ព្រឹទ្ធសភាបានយកចិត្តទុកដាក់ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ លើការប្រតិបត្តិជាក់ស្តែង និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅថ្នាក់មូលដ្ឋាន តាមរយៈការស្តាប់ ការចុះជួបក្រុមប្រឹក្សាឃុំ សង្កាត់នៅតាមភូមិភាគទាំង៨ ដើម្បីស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជួបប្រទះ តាមរយៈការជួយរិះរកវិធីសាស្ត្រដោះស្រាយ សំណូមពរ បញ្ហាប្រឈមរបស់ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋ។

លោកជំទាវ **ហាន សំរោន** ក៏បានជម្រាបជូនអំពី សភាពការណ៍បច្ចុប្បន្ន និងការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ទិសដៅរួម

គឺកសាងសង្គមកម្ពុជាមួយដែលរឹងមាំ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

លោកជំទាវ **ហាន សំរោន** បានបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងលឿនលឿងគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចខ្ពស់គួរជាទីមោទនភាពបំផុត។ ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលនឹងផ្ទេរថវិកាបន្ថែមជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់អភិវឌ្ឍមូលដ្ឋាន និងសូមឱ្យរដ្ឋបាលឃុំ សង្កាត់ទាំងអស់ប្រើប្រាស់កញ្ចប់ថវិកានេះឱ្យបានចំគោលដៅ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។

ដោយឡែកនៅថ្ងៃទី១៤ និងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **គឹម ឆា** និងឯកឧត្តម **ម៉ែន ស៊ីផាន** សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំក្នុងស្រុកចន្ទ្រា និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀងផងដែរ។

(អត្ថបទ និងរូបភាព៖ ធុន គឹមជី)



ទិដ្ឋភាពក្នុងពិធីសំណេះសំណាល

ព្រឹទ្ធសភាចូលរួមរៀបចំវេទិកាតម្រង់ទិសដល់យុវតី
ឆ្ពោះទៅភាពជាអ្នកដឹកនាំ នៅខេត្តពោធិ៍សាត់



លោកជំទាវ មាន សំអាង អញ្ជើញជាអធិបតីភាពក្នុងអង្គវេទិកា

នាពិថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ **មាន សំអាង** ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងអង្គវេទិកាស្តីពី ការតម្រង់ទិសដល់យុវតី ឆ្ពោះទៅភាពជាអ្នកដឹកនាំ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុនរ៉ានី ហ៊ុនសែន ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានក្លាយជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យពោធិ៍សាត់ចូលរួមចំនួន ១៥០នាក់ ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ **មាន សំអាង** បានបញ្ជាក់ថា អង្គវេទិកានាថ្ងៃនេះ សំដៅស្វែង

រកការចូលរួមរបស់ក្មួយៗជាក្មេងស្រីឱ្យបានកាន់តែច្រើន ក្នុងកិច្ចការនយោបាយ។ ហើយក្មួយៗយុវនារី ដែលជាអ្នកបន្តវេនដ៏មានសក្តានុពល ត្រូវរៀនសូត្រឱ្យបានល្អ និងមិនត្រូវគាំទ្រ ឬលង់ក្នុងការល្បួងបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពណាមួយ ដែលអាចជះឥទ្ធិពលអវិជ្ជមានចំពោះសុខសន្តិភាព និងការអភិវឌ្ឍនោះទេ។ ត្រូវចាំថា “មានសុខសន្តិភាព ទើបមានការអភិវឌ្ឍរីកចម្រើន” តាមរយៈការអភិវឌ្ឍនេះហើយ ទើបធានាឱ្យក្មួយៗអាចឈានទៅសម្រេចក្តីស្រមៃរបស់ខ្លួនបាន។

លោកជំទាវ **មាន សំអាង** បានមានប្រសាសន៍បន្តថា ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញណាមួយឱ្យបានត្រឹមត្រូវ និងសមស្រប ដើម្បីបន្តការសិក្សារបស់ខ្លួន នៅពេលបញ្ចប់ការសិក្សានៅវិទ្យាល័យ នាឆ្នាំបន្ទាប់ខាងមុខ ក្មួយៗត្រូវខិតខំយកចិត្តទុកដាក់លើការសិក្សាឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ ទន្ទឹមគ្នានេះ ក្មួយៗត្រូវបន្តពង្រឹងសមត្ថភាពបន្ថែមលើមុខវិជ្ជាទាំងឡាយ ដែលសមស្របតាមមុខជំនាញដែលយើងចង់បន្ត ក្នុងនោះភាសាបរទេស ក៏ដូចជា



លោកជំទាវ មាន សំអាង ឡើងផ្តល់មតិក្នុងអង្គវេទិកា



ទិដ្ឋភាពក្នុងអង្គវេទិកា

ភាសាអង់គ្លេសជាដើម។

លោកជំទាវ **មាន សំអាន** បានបញ្ជាក់ថា ផ្អែកតាម វាក្យស្រ្តីឆ្នើមៗ ហើយកំពុងស្ថិតក្នុងតួនាទីជាអ្នកដឹកនាំ នៅក្នុងវិស័យឯកជន វិស័យសាធារណៈ និងវិស័យនយោបាយ បានចែករំលែកជូនអ្នកចូលរួមបានជ្រាប នូវព័ត៌មាន និងបទពិសោធន៍ផ្ទាល់ខ្លួនល្អៗ។ ទាំងអស់នេះ គឺជាជំនួយ ស្មារតីដ៏មានតម្លៃ សម្រាប់យុវនារីវ័យក្មេងរបស់យើងបាន ឈ្វេងយល់កាន់តែទូលំទូលាយ មានមូលដ្ឋានក្នុងការ សម្រេចចិត្ត និងហ៊ានបោះជំហានទៅមុខប្រកបដោយ ទំនុកចិត្ត និងគុណភាព លើផ្លូវមួយដ៏សមស្របសម្រាប់ ស្ថានភាពខ្លួនឯង ដែលអាចនាំគាត់ទៅអនាគតជាអ្នកដឹក នាំជោគជ័យបាន។ យ៉ាងណាមិញ ក៏មានបញ្ហាប្រឈម មួយចំនួន ដែលជាកង្វល់សម្រាប់ការលើកកម្ពស់សមភាព យេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រីវ័យក្មេង ចាប់ផ្តើម

បោះជំហានចូលក្នុងវិស័យនយោបាយ និងតួនាទីក្នុងភាព ជាអ្នកដឹកនាំ ដែលមានជាអាទិ៍៖ កម្រិតនៃការអប់រំ កង្វះ សេចក្តីក្លាហាន និងទំនុកចិត្ត កង្វះការគាំទ្រពីគ្រួសារ និង សង្គម កត្តាប្រពៃណី និងសេដ្ឋកិច្ចជាដើម។

លោកជំទាវ **មាន សំអាន** សង្ឃឹមយ៉ាងមុតមាំថា ក្នុងរយៈពេល ខ្លីនឹងយកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ល្អៗ ដែល ទទួលបានពីអង្គវេទិកានាថ្ងៃនេះទៅចែករំលែកជាមួយនឹង មិត្តភក្តិ បងប្អូន និងទៅប្រើជាប្រយោជន៍ដល់ការត្រៀមខ្លួន ប្រកបដោយគុណភាព និងពុទ្ធិបញ្ញា ដើម្បីជាមូលដ្ឋានរឹងមាំ ឈានឆ្ពោះទៅភាពជាអ្នកដឹកនាំដ៏ជោគជ័យនាពេលអនា- គត និងរួមចំណែកដល់ការថែរក្សាសុខសន្តិភាព និងការ អភិវឌ្ឍសង្គមជាតិយើងទាំងមូល។

(អត្ថបទ និងរូបភាព៖ វង់ សុជាតិ)



លោកជំទាវ មាន សំអាន ចែករំលែកអនុសាសន៍ជាមួយនឹងក្រុមប្រឹក្សាយុវ

សកម្មភាពគណៈកម្មការទី១១ ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាធារណៈ

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំ៖



-ផ្ទៃក្នុងគណៈកម្មការ និងកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ ដើម្បីពិនិត្យ និងផ្តល់យោបល់លើគម្រោង រៀបចំវេទិកានៅខេត្តមណ្ឌលគិរី និងពិនិត្យលើផែនការ ប្រតិបត្តិសម្រាប់ឆ្នាំ២០២០ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



-រវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ជាមួយ នឹងវិទ្យាស្ថានសភាកម្ពុជា (PIC) ដើម្បីស្តាប់បទបង្ហាញ ស្តីពី ទិដ្ឋភាពទូទៅលើការបែងចែកថវិកា និងទូទាត់ថវិកា នៅថ្នាក់ក្រោមជាតិ សម្រាប់ការធ្វើផែនការអភិវឌ្ឍមូលដ្ឋាន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការ ទី១ព្រឹទ្ធសភា។



-ផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យរបាយការណ៍បូកសរុប សកម្មភាពរបស់គណៈកម្មការប្រចាំឆ្នាំ និងផែនការប្រតិបត្តិ

ឆ្នាំ២០២០ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំ គណៈកម្មការទី១ព្រឹទ្ធសភា។

✽ឯកឧត្តម **ង៉ា សេដ្ឋ** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិភាក្សាអំពី ការត្រៀមពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈ- កម្មការទី២ព្រឹទ្ធសភា។



-ជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញរបស់វិទ្យាស្ថាន សភាកម្ពុជា (PIC) ស្តីពី ការសិក្សាស្រាវជ្រាវលើសេចក្តី ព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំស្តីពី គម្រោងបែងចែកកញ្ចប់ថវិការបស់

ព្រឹទ្ធសភាឆ្នាំ២០២០ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំពិសេសព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធិ** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បាន៖




-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាអំពី៖ ១-បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ ២-បូកសរុបរបាយការណ៍ចំណូល-ចំណាយថវិកាប្រចាំឆ្នាំ២០១៩ ៣-ផែនការប្រតិបត្តិប្រចាំឆ្នាំ២០២០ ៤-ផែនការថវិកាប្រចាំឆ្នាំ២០២០ និង៥-បញ្ហាផ្សេងៗ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យប្រធានពន្ធនាគារព្រៃ.ស (មណ្ឌល១) ចូលជួបសំដែងការគួរសម និងថ្លែងអំណរគុណ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំជាមួយនឹងតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម **វេជ្ជ សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់ការអនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។




✽នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី២) ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ចំនួន៣ គឺ ១-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ២-សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ៣-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពី សហជីព ដែលត្រូវប្រកាសឱ្យប្រើ

ដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។

✽លោកជំទាវ **ទី ឫវ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បាន៖



-អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖ ១-ពិនិត្យរបាយការណ៍សកម្មភាពការងារគណៈកម្មការប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ២-ពិនិត្យរបាយការណ៍សកម្មភាពការងារគណៈកម្មការរយៈពេល១១ខែ ឆ្នាំ២០១៩ ៣-បូកសរុបរបាយការណ៍សកម្មភាពការងារអន្តរជាតិរយៈពេល១១ខែ ឆ្នាំ២០១៩ ៤-ពិនិត្យការព្រាងផែនការប្រតិបត្តិប្រចាំឆ្នាំ២០២០ និងទី៥-បញ្ហាផ្សេងៗ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។



-អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖ ១-បូកសរុបរបាយការណ៍សកម្មភាពការងារអន្តរជាតិឆ្នាំ២០១៩ ២-ពិនិត្យ និងសម្រេចផែនការប្រតិបត្តិប្រចាំឆ្នាំ២០២០ និង៣-បញ្ហាផ្សេងៗ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

-ទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម **ឈាន វុទ្ធ** ប្រធានគណៈកម្មការទី៥រដ្ឋសភា ដើម្បីស្នើសុំគោលការណ៍ចំពោះការចូលជាសមាជិក សមាជិកសមាជិកសភាអន្តរជាតិ International Parliamentarians' Congress (IPC) នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការ



ទី៥ព្រឹទ្ធសភា។



✽នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) ដើម្បីពិនិត្យពិភាក្សាលើ៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២០ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់គ្រប់គ្រងឆ្នាំ២០១៨ និង ៣-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ៖ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។

✽ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បាន៖



-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហប្រតិបត្តិការជាមួយនឹងសភានិយាយភាសាបារាំង (APF) ដើម្បីត្រៀមចូលរួមកិច្ចប្រជុំលើកទី៩ នៃសភាប្រើ-

ប្រាស់ភាសាបារាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នាថ្ងៃទី២ ទី៤ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យឯកឧត្តម **ហ៊ុន ម៉ានី** ប្រធានគណៈកម្មការទី៧រដ្ឋសភា ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីត្រួតពិនិត្យលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា។

✱លោកជំទាវ **ហាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ១-ការត្រៀមពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់របស់គណៈកម្មការ និង២-បញ្ហាផ្សេងៗ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ១-ពិនិត្យលើសំណើសុំជួបរបស់តំណាងសហភាពការងារកម្ពុជាសហព័ន្ធ-សហជីព និងសមាគមនៅក្នុងវិស័យការងារក្នុងព្រះរាជាណាចក្រកម្ពុជា និង២-បញ្ហាផ្សេងៗ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



-ជួបពិភាក្សាការងារជាមួយនឹងតំណាងសហភាពការងារកម្ពុជា សហព័ន្ធសហជីព និងសមាគមនៅក្នុងវិស័យការងារក្នុងព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ១-របាយការណ៍សកម្មភាព និងទិសដៅការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ២-របាយការណ៍ចរិករបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ៣-គម្រោងចុះជួបសំណេះ-សំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង និង៤-ការងារផ្សេងៗ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៤៤ មាត្រា៤៥ និងមាត្រា៤៩ នៃច្បាប់ស្តីពីសហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម



លេខ៖ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម **អ៊ុត សំហេង** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា ២៧ មាត្រា២៨ មាត្រា២៩ មាត្រា៤៤ មាត្រា៤៥ និងមាត្រា៤៩ នៃច្បាប់ស្តីពី សហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ៖ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាប្រជុំពិសេសព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភាសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបូកសរុបរបាយការណ៍សកម្មភាព របាយការណ៍ថវិកាឆ្នាំ២០១៩ និងទិសដៅការងារបន្ត នាថ្ងៃទី៩ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ

២០១៩ នៅសាលាប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។




✽នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **គង់ សារាង** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥) ដើម្បីពិនិត្យពិភាក្សាលើ៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ២-សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ៣-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៤៤ មាត្រា៤៥ និងមាត្រា៤៩ នៃច្បាប់ស្តីពី សហជីព ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ៖ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅសាលាប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។



✽នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ម ប៊ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយនឹងសភាថៃ ដើម្បីពិនិត្យពិភាក្សាលើ៖ ១-ផ្សព្វផ្សាយអំពីតុល្យភាពថវិការបស់ក្រុម ២-លើកទិសដៅការងារឆ្នាំ២០២០ និង៣-បញ្ហាផ្សេងៗ នៅសាលាប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

✽នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីបូកសរុបលទ្ធផលការងាររបស់ក្រុមប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ និងពិភាក្សា



ជំរឿនគម្រោងរៀបចំវេទិកានៅខេត្តតាកែវ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

✽នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង លឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុម

សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យផែនការប្រតិបត្តិប្រចាំឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន២ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៨ករណី ទទួលលិខិតឆ្លើយតបអំពីការដោះស្រាយពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន២ករណី និងឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន៨ករណី កំពុងពិនិត្យសិក្សាចំនួន៣ករណី ព្រមទាំងបានទទួលឯកសារពាក្យបណ្តឹងដែលក្រសួង ស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីជូនជ្រាបចំនួន១ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេស



✽ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ជារ សេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមសន្និសីទសកលលោកលើកទី៧ របស់សមាជិកសភាប្រឆាំងនឹងអំពើពុករលួយ (GOPAC) នៅទីក្រុងដូហា ប្រទេសកាតា។

✽ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង លឹម** ប្រធាន និងឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៩ នៃសភាប្រើប្រាស់ភាសាបារាំង

តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅសាធារណរដ្ឋប្រជាធិបតេយ្យ-ប្រជាមានិតឡាវ ។

✽ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតសភាអាស៊ី (APA) លើកទី១២ ស្តីពី តួនាទីកិច្ចសហប្រតិបត្តិការពហុភាគីក្នុងចំណោមបណ្តាសភាអាស៊ី នៅទីក្រុងAntalya ប្រទេសតួរគី។

សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញការងារនៅតាមភូមិភាគទាំង៨

✽ នាថ្ងៃទី១៣-១៤ និងទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅថ្មីដារ ស្រុកចិត្របុរី និងក្រុងក្រចេះ ខេត្តក្រចេះ។

✽ ឯកឧត្តម **ខា ខេន្ទ័** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញ៖



-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ និងមេភូមិ នៃសង្កាត់បឹងធំ ដើម្បីពិនិត្យអំពីបញ្ហាឈ្មោះបោះឆ្នោត និងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងបានអញ្ជើញពិនិត្យទីតាំងដឹកអណ្តូងក្នុងវិទ្យាល័យបឹងធំ នៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។



-សួរសុខទុក្ខភរិយាលោក **ចេង សន្ទារ** អ្នកបើកបរផ្ទាល់បន្ទាប់ពីសម្រាលកូន នៅគ្លីនិកក្បាលថ្នល់ រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា និងថ្ងៃទី៧ ទី៨ ទី១៣ ទី១៤ ទី១៥ ទី១៧ ទី១៩ ទី២០ ខែធ្នូ ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ នៅឃុំ-

កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

-ចុះពិនិត្យមើលសកម្មភាពដំណើរការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដែលត្រូវឆ្លងកាត់ចំការកៅស៊ូ ចំការដូងប្រេង ចំការម្រេច និងចំការឈើហូបផ្លែ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។



✽ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីមិទ្ធិញ្ញាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅឃុំព្រៃស្លៀត ស្រុកពារាំង ខេត្តព្រៃវែង។



✽ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ **ទី ឫវ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាស្រុក និងមេឃុំសរុបចំនួន១១នាក់ ដើម្បីពិភាក្សាអំពីកម្មវិធីគម្រោងចុះពិនិត្យ និងព្យាបាលជំងឺជួនដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំ នៃស្រុកពញាឮ នៅសាលាស្រុកពញាឮ ខេត្តកណ្តាល។

✽ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ ដើម្បីពិនិត្យរបាយការណ៍សកម្មភាព ដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារអនុវត្តបន្ត ដើម្បីពង្រឹងការ



អនុវត្តតួនាទី ភារកិច្ចរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅខេត្តត្បូងឃ្មុំ។



នៅសាលប្រជុំសាលាខេត្តរតនគិរី នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។



✽ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធីសម្ពោធនិងប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅភូមិកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។



-ជាគណៈអធិបតីក្នុងសន្និបាតបូកសរុបការងាររបស់គណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តឧត្តរមានជ័យប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។



✽នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យសាលាសង្កាត់ត្រពាំងក្រសាំងដែលកសាងថ្មី នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



✽នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ **មាន សំរោង** ប្រធាន និងលោកជំទាវ **ម៉ុង សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីដាំដើមឈើ និងបោះជំរំ ដើម្បីការពារអភិរក្សធនធានធម្មជាតិ នៅជម្រកសមាគមទេសចរណ៍ទឹកធ្លាក់ស្រែអំពិល នៅឃុំកុលសែនជ័យ ស្រុកទឹកជុំស ខេត្តកំពង់ឆ្នាំង។

✽លោកជំទាវ **មាន សំរោង** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

✽ឯកឧត្តម **ម៉ុង ម៉ីននាង** ប្រធានគណៈកម្មការ

-ជាគណៈអធិបតីក្នុងសន្និបាតបូកសរុបការងាររបស់គណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តរតនគិរីប្រចាំឆ្នាំ២០១៩ និងទិសដៅឆ្នាំ២០២០



ទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ជាអធិបតីភាពក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៤១ ថ្ងៃបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩) នៅស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។



-ចុះសួរសុខទុក្ខប្រជាពលរដ្ឋចាស់ជរា និងអ្នកជំងឺចំនួន ៦គ្រួសារ ព្រមទាំងចុះពិនិត្យការដ្ឋានជួសជុលផ្លូវចំនួន៣ ខ្សែ នៅភូមិតាឡឺក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។

✽ឯកឧត្តម **វៀង មុត** អនុប្រធានគណៈកម្មការ ទី១ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅ ខេត្តកំពត នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។

✽នាថ្ងៃទី២៤ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំការងារ ដើម្បីត្រួតពិនិត្យ ការងារកន្លងមក និងលើកទិសដៅខែបន្ទាប់ នៅខេត្តព្រៃវែង។



✽នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមសាស្ត្រាចារ្យ-បណ្ឌិត **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងឯកឧត្តម **ណាំ ខុំ** លេខាធិការគណៈកម្មការ ទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរ-សុខទុក្ខឯកឧត្តម **យ៉ឹម សេត** អតីតសមាជិកព្រឹទ្ធសភា

ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានក្នុងខេត្ត ប៉ៃលិន។



✽នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង លឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ ជាអធិបតីក្នុងពិធីមិទ្ធិញ្ញាអបអរសាទរខួបអនុស្សាវរីយ៍លើក ទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

✽នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង លឹម** អនុប្រធាន ឯកឧត្តម **អន ស៊ី** លេខាធិការ និងឯកឧត្តម **សត ណារី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បាន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងថ្នាក់ ដឹកនាំខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីជំរុញ និងលើក កម្ពស់ការផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន ការ កែតម្រូវអក្ខរាវិទ្យាក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ ឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព នៅខេត្តបាត់ដំបង។



✽នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធាន និងឯកឧត្តម **នាយ វណ្ណា** លេខា ធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួម សិក្ខាសាលាស្តីពី “ការបញ្ញាបការយល់ដឹង និងបង្កើតយន្ត- ការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង” នៅខេត្តកំពង់ចាម។

✽នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បាន អញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

✽ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **អោយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបង្ហាញអបអរសាទរឧបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅវត្តគិរីតេជោ (ហៅវត្តកូនកុក) នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

✽ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



- ចូលរួមប្រជុំជាមួយនឹងប្រធានភូមិទាំង១៣ ដើម្បីពិនិត្យលទ្ធផលការងារខែវិច្ឆិកា និងទិសដៅការងារខែធ្នូ នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។



- ចូលរួមប្រជុំជាមួយនឹងសមាគមមនុស្សចាស់ នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីវាយតម្លៃលើសកម្មភាពនាឆ្នាំកន្លងមកនិងទទួលយកនូវសំណូមពរជាអាទិភាពសមាគមសម្រាប់បន្តទៅឆ្នាំ២០២០ និងរួមសហការគ្នាពិនិត្យលទ្ធភាពដោះស្រាយជូនឱ្យបានសមស្រប នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។



- ចូលរួមប្រជុំជាមួយនឹងចៅសង្កាត់ទាំង១០ នៅខណ្ឌ

ទួលគោក រាជធានីភ្នំពេញ ពិនិត្យលទ្ធផលការងារក្នុងខែធ្នូ ឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់ខែមករា ឆ្នាំ២០២០ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

✽ ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖



- ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ មេភូមិ នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល អំពីផែនការជួយជួសជុលផ្លូវ ស្ដារប្រឡាយ និងរៀបចំប្រព័ន្ធលូបង្ហូរទឹកក្នុងឃុំ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។



- ចូលរួមក្នុងពិធីអបអរសាទរឧបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២៨ ១៩៧៨-២៨២០១៩ ដែលប្រារព្ធឡើងនៅវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។



- ចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធស្រះទឹក និងជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារកងទ័ព ដែលប្រចាំការនៅតំបន់ប្រាសាទតាក្របីចំនួន២៥០នាក់ នៅឃុំគោក-

ខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

✽នាថ្ងៃទី៤ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីចូលនិវត្តន៍ នៅខេត្តកំពង់ស្ពឺ។

✽ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលជាក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅស្រុកបរវេល ស្រុកថ្មគោល និងក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី៤-៥ និងទី១៩-២០ ខែធ្នូ ឆ្នាំ២០១៩។



-គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម **ឃឹម សេត** ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា និងជាអតីតសមាជិកព្រឹទ្ធសភានីតិកាលទី៣ ដែលបានទទួលមរណភាពក្នុងជន្មាយុ៦៩ ឆ្នាំ នៅភូមិក្លោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។

✽នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្តបាត់ដំបងដើម្បីពិភាក្សាការងារ និងជួយជំរុញលើកកម្ពស់ការផ្តល់សេវារដ្ឋបាលការងារអត្រានុកូលដ្ឋាន ការកែតម្រូវអក្ខរាវិទ្យាក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព នៅសាលាខេត្តបាត់ដំបង ។

✽នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ **កង សៅវេន** លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ព្រមទាំងបានពិនិត្យមើលសមិទ្ធផលស្រះទឹកទាំង១០កន្លែង ដែលក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ សហការជាមួយនឹងឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី**



ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ជីក ស្តារ ក្នុងខេត្តកំពត ចំនួន៨កន្លែង ខេត្តតាកែវចំនួន១កន្លែង និងខេត្តកែបចំនួន១កន្លែង នាដើមឆ្នាំ២០១៩ កន្លងមក។

✽នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអភិបាលស្រុកព្រះនេត្រព្រះដើម្បីរៀបចំពិធីមិទ្ធិញ្ញអបអរសាទរឧបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។



✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីមិទ្ធិញ្ញអបអរសាទរឧបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។



✽នាថ្ងៃទី២២ ខែវិច្ឆិកា និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥

ព្រឹទ្ធសភា និងឯកឧត្តម **ឡាន់ ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះ សំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ កងកម្លាំងការពារភូមិ-ឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងលោកនាយកសាលា លោក-គ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យម៉ាអាហាទហាផ្ទី-ហ្វឹកត្រី ឃុំជំនីក ស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។



✽នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីអបអរសាទរលើកការប្រកួតកីឡាបាល់ទាត់ FUTSAL ជ្រើសរើសជើងឯកពានរង្វាន់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅតារាងបាល់ទាត់អេកូស្ត័តនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

✽នាថ្ងៃទី១៤-១៥ និងថ្ងៃទី២៥-៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ទុច ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅស្រុកបុទុមសាគរ ស្រុកមណ្ឌលសីម៉ា និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

✽ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ៖

-នាំយកបច្ច័យទៅចូលរួមក្នុងពិធីបុណ្យសព លោក **គង់ ទូ** សមាជិកក្រុមប្រឹក្សាស្រុកជើងព្រៃ ដែលបានទទួលមរណភាព នៅគេហដ្ឋាននៃសពក្នុងខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យសពលោក **ហាក់ ម៉ុន** សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលបានទទួលមរណភាព នៅគេហដ្ឋាននៃសពក្នុងខេត្តកំពង់ចាម នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងបាននាំយកម៉ូតូកង់បីចំនួន១១គ្រឿង ចែកជូនប្រជាពលរដ្ឋ នៅ

ភូមិម៉ាកប្រាង្គ ឃុំកំពង់ត្រៀង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៩ ខែវិច្ឆិកា និងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋ នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។

-សួរសុខទុក្ខលោក **លី សាមេត** សមាជិកក្រុមប្រឹក្សាស្រុកទឹកឈូ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាននាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

-ចូលរួមជាគណៈអធិបតីក្នុងអង្គប្រជុំពិភាក្សាស្តីពី ការប្រឡងសូត្រគម្ពីរអាល័យគួរអាន ដែលមានសមាជិកចូលរួមចំនួន១២៣នាក់ ថ្នាក់ដឹកនាំសាសនាឥស្លាម អ៊ីម៉ាខេត្ត ក្រុងស្រុក និងតាមវិហារក្នុងខេត្តផងដែរ នៅទីស្នាក់ការគណៈអ៊ីម៉ា នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។

✽នាថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ប្រឹច សឹមស្រីន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញរួមដំណើរទស្សនកិច្ចសិក្សា និងត្រួតពិនិត្យផែនរដ្ឋបាល និងគម្រោងអភិរក្សតំបន់ការពារធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដឹកនាំដោយឯកឧត្តម **សាយ សំរោង** រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅខេត្តកំពង់ធំ។

✽នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **សត ណាឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីមិទ្ធិញ្ញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅខេត្តសៀមរាប។

✽នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ **ឃួន ឃុនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារការិយាល័យធម្មការ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ៖

-ពិនិត្យអគារសិក្សាចំនួន១ខ្នង កម្ពស់៣ជាន់ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាល័យសំឡូត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

-ពិនិត្យការជួសជុល និងស្តារឡើងវិញផ្លូវថ្នល់ និងស្ពានដែលត្រូវបានខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងរដូវវស្សាកន្លងទៅ នៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង

នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។

-ចូលរួមជាគណៈអធិបតីក្នុងពិធីមិទ្ធិញ្ញអបអរសាទរខួប
អនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិ-
វឌ្ឍន៍មាតុភូមិកម្ពុជា នៅវត្តតាសាញថ្មី ឃុំតាសាញ ស្រុក
សំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។



-ចុះសួរសុខទុក្ខឯកឧត្តម **ប្រុង សុខី** នាយសេនាធិការ-
រងយោធាភូមិភាគទី៥ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅ
មន្ទីរពេទ្យយោធាភូមិភាគទី៥ (ពេទ្យព័រ) ក្រុងបាត់ដំបង
ខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។

✽នាថ្ងៃទី១៤ និងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម
សុខ យាត សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បាន
អញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរក្រុមប្រឹ-
ក្សាឃុំ ស្មៀនឃុំ និងមេប៉ុស្តិ៍ នៅខេត្តព្រៃវែង។

✽ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧
ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែ ប្រវែង
ជាង៣.០០០ម៉ែត្រ នៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ត
ឧត្តរមានជ័យ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំជើង-
ទៀន នគរបាលប៉ុស្តិ៍ ប្រជាការពារឃុំ ចំនួន១៤នាក់ នៅ
សាលាឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នា



ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។

✽នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **ទេព
យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ
គោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយនឹងក្រុម
គ្រួសារសពលោកស្រី **អ៊ុំ ស៊ីវមេឡ** សមាជិកក្រុមប្រឹក្សា
ស្រុកដំណាក់ចង្កើរ ខេត្តកែប ដែលបានទទួលមរណភាព
ដោយរោគាពាធ នៅគេហដ្ឋានសពក្នុងភូមិចំការចេក ឃុំ
ពងទឹក ស្រុកដំណាក់ចង្កើរ ខេត្តកែប។

✽ឯកឧត្តម **សាយ បូរិន** សមាជិកគណៈកម្មការទី៨
ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីសម្ពោធអគារសិក្សាដែលជាអំណោយ
របស់សប្បុរសជនជប៉ុន តាមរយៈអង្គការ School Aid Japan
នៅសាលាបឋមសិក្សាក្បាលដំរី ឃុំត្រពាំងថ្លុង ស្រុកពញា-
កែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៩។

-ចូលរួមក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជា-
ពលរដ្ឋ នៅស្រុកពញាកែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ និង
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៩។

✽នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **សួន លន់**
សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជា
អធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់
អាជ្ញាធរស្រុកអង្គរធំឆ្នាំ២០១៩ និងលើកទិសដៅការងារ
អនុវត្តបន្ត នៅស្រុកអង្គរធំ ខេត្តសៀមរាប។

✽នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ **ឯម
ផលាបុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បាន
អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈស្តីពី ការត្រួត
ពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ
ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា
ដោយមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាស្រុកប្រាសាទ
បាគង តំណាងមន្ទីរនានា មេឃុំ មេភូមិចំនួន៤៥៩នាក់ នៅ
វត្តរកា ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន៦រូប បានអញ្ជើញចូលរួមជាភិក្ខុយសក្តង សន្និបាតបូកសរុបការងារអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព២០១៩-២០២៣ ព្រមទាំងទិវាជនមាន ពិការភាពកម្ពុជាលើកទី២១ និងអន្តរជាតិលើកទី៣៧ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ម៉ុង វ៉ាន់ ហ៊ុន សែន** ប្រធាន កាកបាទក្រហមកម្ពុជា នៅសាលាមហាស្រពកោះពេជ្រ។

✽ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន១១រូប បានអញ្ជើញចូលរួមជាភិក្ខុយសក្តង ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០១៩ លើកទី ១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ សាលាមហាស្រពកោះពេជ្រ រាជធានីភ្នំពេញ។



✽ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន១១រូប បានអញ្ជើញចូលរួមជាភិក្ខុយសក្តង ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យស្តីពី មុខងារ និង រចនាសម្ព័ន្ធរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពី ការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅ ឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅសាលាប្រជុំក្រសួងមហាផ្ទៃ។



✽ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន១៣រូប បានអញ្ជើញចូលរួមជាភិក្ខុយសក្តង ពិធីតាំងសៀវភៅ និងសិក្ខាសាលាស្តីពី “ដំណើរឆ្ពោះទៅ មុខនៃចំណងមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីខួបលើកទី៦០” នៅអគារវឌ្ឍនៈ រាជធានីភ្នំពេញ។



✽ នាថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០១៩ ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងសមាជិក សមាជិកាព្រឹទ្ធ- សភាចំនួន១០រូប បានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធី បើកជាផ្លូវការពិធីបុណ្យសម្ព័ន្ធលើកទី៥ ជុំទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា- បតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅបរិវេណពហុកីឡដ្ឋាន ខេត្តកំពត។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការ ទី៣ព្រឹទ្ធសភា បានអញ្ជើញ៖



- រៀបចំពិធីជប់លៀងជូនឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ ខាងត្បូង ព្រមទាំងសហការី ដើម្បីអបអរសាទរខួប១០០ ឆ្នាំ នៃខ្សែភាពយន្តកូរ៉េ (១៩១៩-២០១៩) និងដើម្បីពង្រឹង- ពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ (កម្ពុជា-កូរ៉េ) ព្រមទាំងបានពិភាក្សាការងារលើ វិស័យកសិកម្ម កសិឧស្សាហកម្ម នៅភោជនីយដ្ឋាន D,S Japanese Restaurant សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។

- ចូលរួមក្នុងសន្និបាតបូកសរុបការងារលើកទី៨ និងពិធី



តាំងពីព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០១៩ របស់សមាគមអ្នកសាងសង់កម្ពុជា ក្រោមអធិបតីភាពឯកឧត្តម **ជាន់ សុផារ៉ា** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលាមហោស្រពកោះពេជ្រ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។



-ចូលរួមជាភិក្ខុយសក្តងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

-ជួបពិភាក្សាការងារជាមួយនឹងអ្នកវិនិយោគជនជាតិកូរ៉េ ដើម្បីជំរុញការនាំចេញផ្លែស្វាយពីព្រះរាជាណាចក្រកម្ពុជា ទៅចូលទីផ្សារប្រទេសកូរ៉េខាងត្បូង ឱ្យបានចំនួនកាន់តែច្រើន នៅភោជនីយដ្ឋាន Tunglok រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។



-ចូលរួមជាភិក្ខុយសក្តងពិធីប្រគល់សញ្ញាបត្រជូនដល់

និស្សិត នៃសាកលវិទ្យាល័យវេស្វ៊ែន ក្រោមអធិបតីភាពឯកឧត្តមរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាមហោស្រពកោះពេជ្រ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។



✽នាថ្ងៃទី១១ និងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៥នាក់ បានអញ្ជើញចូលរួមប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ដឹកនាំដោយឯកឧត្តម **ឈាន វុន** ប្រធានគណៈកម្មការទី៥រដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាអំពីការរៀបចំគម្រោងថវិកា នៅសាលប្រជុំបន្ទាយស្រី នៃវិមានរដ្ឋសភា ។

✽នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីក្នុងឱកាសអបអរសាទរឧបទ្វីបទី៥៥ នៃការបង្កើតសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

✽នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៥នាក់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ធឿន** អនុប្រធានទី១រដ្ឋសភា ដើម្បីពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និងផ្សព្វផ្សាយតួនាទីនិងភារកិច្ចរបស់អនុគណៈកម្មការនីមួយៗ នៅសាលបាយ័នវិមានរដ្ឋសភា។



✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមពិធីសម្ពោធពិព័រណ៍រូបថតខួប៤០ឆ្នាំ នៃការស្តារ កសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម **ឃ្វង ស្រេង** អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩។



-ចូលរួមផ្លាស់ប្តូរបទពិសោធន៍លើការងាររៀបចំលំនៅ-ដ្ឋានសម្រាប់សហគមន៍ក្រីក្រ ក្រោយថ្ងៃជ័យជម្នះ លមករា ១៩៧៩ មកដល់បច្ចុប្បន្ន ជូនប្រតិភូសមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AEMF ក្នុងទិវាអបអរសាទរខួបលើកទី៤០ នៅរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩។



-ឧបត្ថម្ភកង់ជូនដល់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន៣នាក់ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។



-នាំយកថវិកាជួយគាំទ្រដល់មូលនិធិគន្ធបុប្ផា នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។

✽នាថ្ងៃទី៥ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម



ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងលោកជំទាវ **ម៉ុំ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំ ត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអស៊ី-អឺរ៉ុបលើកទី១១ នៅវិមានរដ្ឋសភា។

✽នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យលើការងារត្រៀមរៀបចំផែនការការពារជូនដល់គណៈប្រតិភូ ដែលអញ្ជើញមកចូលរួមប្រជុំភាពជាដៃគូសភាអស៊ី-អឺរ៉ុបលើកទី១១ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម **ហ៊ុន ណេង** ប្រធានគណៈកម្មការទី៤រដ្ឋសភា នៅវិមានរដ្ឋសភា។

✽នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃថ្ងៃកំណើតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) (២-ធ្នូ-១៩៧៨ ដល់ ២-ធ្នូ-២០១៩) នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។



✽នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ **ជា ប័ន្ទទេវី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាតិក្តិយសក្នុងពិធីបុណ្យគម្រប់ខួបឆ្នាំទី២៨ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តធម្មយុត្តិក សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មន្ត្រីរាជការក្របខ័ណ្ឌថ្មីទទួលបានការហ្វឹកហ្វឺនការងារសភា



ឯកឧត្តម អ៊ុំ សារីទ្ធ អធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល

នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបឋមសម្រាប់មន្ត្រីរាជការក្របខ័ណ្ឌថ្មី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពី វប្បធម៌រដ្ឋបាល វប្បធម៌សភា និងវប្បធម៌នយោបាយ នៅសាលសិក្ខាសាលាជាបណ្តាលយព្រឹទ្ធសភា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារីទ្ធ បានបញ្ជាក់អំពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺរៀបចំឡើង ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារជាបឋម ដែលអង្គភាពនីមួយៗបានអនុវត្តនាពេលកន្លងទៅ ឱ្យដល់មន្ត្រីរាជការថ្មីបានយល់ដឹងអំពី វប្បធម៌រដ្ឋបាល តួនាទី ភារកិច្ច រចនាសម្ព័ន្ធ ការគ្រប់គ្រងរដ្ឋបាល និងការគ្រប់គ្រងមន្ត្រីរាជការ វប្បធម៌សភា លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចការសភា វប្បធម៌នយោបាយ រដ្ឋធម្មនុញ្ញ ការគ្រប់គ្រងរដ្ឋ ប្រព័ន្ធបោះឆ្នោត និងប្រព័ន្ធសភា។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានបញ្ជាក់ថា មន្ត្រីរាជការទាំង១២៨រូបនេះ ត្រូវបានជ្រើសរើសជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តាមសេចក្តីសម្រេចលេខ ០៤៧/០៦១៩/ពស/ស.រ.ប.ល ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ដោយមន្ត្រីទាំង១២៨រូបនេះ ត្រូវឆ្លងកាត់កម្មសិក្សារយៈពេល១២ខែ ទើបធ្វើការវាយតម្លៃតាំងស៊ប់ក្នុងក្រប-

ខ័ណ្ឌ។ ការជ្រើសរើសមន្ត្រីថ្មីមកក្នុងក្របខ័ណ្ឌមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា គឺជាការបញ្ចូលចរន្តឈាមថ្មី ដើម្បីផ្លាស់ប្តូរ និងជំនួសមន្ត្រីរាជការដែលចូលនិវត្តន៍ លាយប្រហុយ និងមន្ត្រីដែលផ្ទេរចេញ រួមជាមួយនូវតម្រូវការចាំបាច់នៃការងារដែលមានកំណើនឥតឈប់ឈរ នៃការអភិវឌ្ឍ ជាពិសេសទៅលើវិស័យកិច្ចការងារសភា ដើម្បីបម្រើការងារឱ្យស្របតាមសភាក្នុងតំបន់ និងពិភពលោក។ ក្នុងបរិបទនៃសាកលភាវូបនីយកម្ម ការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ការបណ្តុះបណ្តាលពង្រឹងសមត្ថភាព គឺជារឿងចាំបាច់ និងជាការងារអាទិភាពមួយសម្រាប់មន្ត្រីរាជការគ្រប់រូប ដែលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាតែងតែយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកទឹកចិត្តដល់មន្ត្រីគ្រប់រូប ក្នុងការបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យស្របតាមការរីកចម្រើនក្នុងតំបន់ និងសកលលោក។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាសង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងនេះ ទៅអនុវត្តក្នុងការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាងមុន ប្រកបដោយគុណភាព ប្រសិទ្ធភាព ហើយនឹងអាចក្លាយទៅជាអ្នកជំនាញនាថ្ងៃអនាគត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិក្ខាកាមជាមន្ត្រីក្របខ័ណ្ឌថ្មីទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើការងារនៅតាមអង្គភាពរបស់ខ្លួន ដោយគោរពបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួនសក្តិសមជាមន្ត្រីរាជការ និងខិតខំអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនជាបន្តទៀត។

ក្នុងឱកាសបិទវគ្គនេះ ក៏មានការឡើងធ្វើចំណាប់អារម្មណ៍ពីតំណាងសិក្ខាកាម និងរបាយការណ៍បណ្តុះបណ្តាលពីប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស។ វគ្គនេះ រៀបចំឡើងដោយចែកចេញជាពីរក្រុម មានសិក្ខាកាមសរុបចំនួន ១២៨នាក់ (ក្រុមទី១ ចំនួន៤២នាក់ ក្រុមទី២ ចំនួន៨៦នាក់) សិក្សាចំនួន១៤៧ម៉ោង។

(អត្ថបទ៖ អ៊ុក ប៉ូលីន រូបភាព៖ គង់ យ៉ារីន)



ឯកឧត្តម អ៊ុំ សារីទ្ធ ចតុបអនុស្សាវរីយ៍ជាមួយមន្ត្រីក្របខ័ណ្ឌថ្មី

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភារៀបចំសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពលើការអនុវត្តថវិកាកម្មវិធី និងការពង្រឹងអភិបាលកិច្ចលើការងារសវនកម្មផ្ទៃក្នុង



ឯកឧត្តម អ៊ុំ សារីទ្ធ អធិបតីក្នុងពិធីបើកសិក្ខាសាលា

នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាពលើការអនុវត្តថវិកាកម្មវិធី និងការពង្រឹងអភិបាលកិច្ចលើការងារសវនកម្មផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានមន្ត្រីចូលរួម១៣០នាក់។

ថ្ងៃក្នុងឱកាសបើកអង្គសិក្ខាសាលានាឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** បានបញ្ជាក់ថា សិក្ខាសាលានេះ នឹងផ្តល់នូវធាតុចូលយ៉ាងសំខាន់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ពិសេសអង្គភាពអនុវត្តផ្ទាល់ ដើម្បីជំរុញប្រសិទ្ធភាពការងារ ឱ្យកាន់តែមានភាពជឿនលឿន ប្រកបដោយសក្តានុពល ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងត្រៀមលក្ខណៈឈានទៅសម្រេចបាននូវចក្ខុវិស័យលើការងារកែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានបញ្ជាក់ថា សិក្ខាសាលានេះកើតឡើងក្នុងគោលបំណងធ្វើការផ្សព្វផ្សាយពង្រឹងសមត្ថភាព ប្រសិទ្ធភាពការងារជូនដល់ថ្នាក់ដឹកនាំ

និងមន្ត្រីរាជការ ជាពិសេសអង្គភាពសវនកម្មផ្ទៃក្នុង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្រាប់ជាទុនបន្ថែមលើការងារបច្ចុប្បន្ន និងទៅអនាគត ដែលនឹងត្រូវផ្សារភ្ជាប់ការងារឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានមានប្រសាសន៍បន្តថា បន្ទាប់ពីបានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ លើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននឹងកំពុងពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនលើគ្រប់វិស័យ ដោយប្តេជ្ញាយ៉ាងមោះមុតក្នុងការបន្តបេសកកម្មពន្លឿនកិច្ចការអភិវឌ្ឍនិងជំរុញអនុវត្តការកែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយ ដើម្បីគាំទ្រនូវគោលការណ៍កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី៣ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ព្រមទាំងការត្រៀមជាបណ្តើរៗសម្រាប់ដំណាក់កាលទី៤ គឺគណនេយ្យភាព សមិទ្ធកម្មឱ្យសម្រេចជោគជ័យតាមការរំពឹងទុក។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៦-១៩ ខែធ្នូ ឆ្នាំ២០១៩ នៅសាលសិក្ខាសាលាបណ្តុះបណ្តាលព្រឹទ្ធសភា ដោយផ្តោតលើ៖ ១.ទស្សនាទានអំពីកម្មវិធីកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា។ ២. ការរៀបចំរបាយការណ៍ និងការវាយតម្លៃការអនុវត្តថវិកាកម្មវិធី។ ៣.ថវិកាកម្មវិធី និងអង្គភាពថវិកា។ ៤.ការរៀបចំ និងកសាងថវិកាកម្មវិធី។ ៥.ការតាមដាន និងត្រួតពិនិត្យការអនុវត្ត ថវិកាកម្មវិធី។

(អត្ថបទ និងរូបភាព៖ គឹម សិទ្ធិ)



ពិធីចេញបទសូត្ររំលឹក

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នារសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីឡូ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតី-ភាពក្នុងកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំបច្ចុប្បន្នភាព ផែនការសកម្មភាព ដំណាក់កាលទី៣ និងសូចនាករសមិទ្ធកម្មគន្លឹះ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីឡូ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតី-ភាពក្នុងកិច្ចប្រជុំស្តីពី បែបបទផ្តល់យោបល់របស់សមាជិកព្រឹទ្ធសភាលើសេចក្តីព្រាងច្បាប់ និងផែនការអភិវឌ្ឍធនធានមនុស្សរយៈពេលវែង ដោយមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយករង និងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីឡូ** អគ្គលេខាធិការព្រឹទ្ធសភា បានទទួលជួបពិភាក្សាការងារជាមួយនឹងលោក Emmanuel Maury អគ្គលេខាធិការរដ្ឋបាល នៃសភាប្រើប្រាស់ភាសាបារាំង នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ សារីឡូ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតី-ភាពក្នុងពិធីធ្វើបទបង្ហាញរបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី ស្តីពី រដ្ឋសភា នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង នៅសាលាពិសេស វិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯក-
ឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បាន
អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី ការ
ពង្រឹងសមត្ថភាពលើការអនុវត្តចរិកកម្មវិធី និងការពង្រឹង
អភិបាលកិច្ចល្អ លើការងារសវនកម្មផ្ទៃក្នុងរបស់អគ្គលេខា-
ធិការដ្ឋានព្រឹទ្ធសភា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង
ហិរញ្ញវត្ថុសាធារណៈ នៅសាលសិក្ខាសាលាខាងជើង វិមាន
ព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក **ណុប
គុជ** ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងលោក
សុខ សុជាតិ ប្រធាននាយកដ្ឋានស្រាវជ្រាវច្បាប់ បាន
អញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច
របស់ព្រឹទ្ធសភា ដល់សាស្ត្រាចារ្យ និងនិស្សិតជំនាញនីតិ-
សាស្ត្រសិក្សាជាភាសាអង់គ្លេស មកពីសាកលវិទ្យាល័យ
ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន៨០នាក់
នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ។



✽ នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក
កែប រ៉ែ ប្រធានគណៈកម្មការមូលដ្ឋានអគ្គលេខាធិការ-
ដ្ឋានព្រឹទ្ធសភា នៃសមាគមសង្គមបាមន្ត្រីរាជការ នៃក្រុម
នីតិប្បញ្ញត្តិ បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ
២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅសាល
ប្រជុំពិសេស វិមានព្រឹទ្ធសភា។



